




ធនាគារកាណីស្ទ អាល់ហ្វា ប.ក
ALPHA COMMERCIAL BANK PLC.
澳 法 商 业 银 行

របាយការណ៍
ប្រចាំឆ្នាំ

២០២៤



ធនាគារពាណិជ្ជ អាល់ហ្វា ប.ក
ALPHA COMMERCIAL BANK PLC.
澳 法 商 业 银 行

ការិយាល័យកណ្តាល

អាសយដ្ឋាន : អគារឌីហ្គីតាល់ផ្ទាល់ដី និង ទី ៣៣ មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ ១១០)
សង្កាត់ផ្សារដើម្បីទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ : +៨៥៥ ៦១ ៦៦៦ ៨១១ | +៨៥៥ ២៣ ៨៨ ៦៦ ៨៨

អ៊ីម៉ែល : info@alphabank.com.kh

គេហទំព័រ : www.alphabank.com.kh

លេខកូដ SWIFT : APCOKHPP

ការអនុវត្តរបស់ប្រធានក្រុមប្រឹក្សាភិបាល	២
--	---

ព័ត៌មានអំពីធនាគារ	៣
-------------------	---

១. ចក្ខុវិស័យ បេសកកម្ម និង តម្លៃ	៣
២. តួលេខសំខាន់ៗរបស់យើងខ្ញុំ	៤
៣. រចនាសម្ព័ន្ធរបស់ធនាគារ	៦
៤. ប្រវត្តិរបស់យើងខ្ញុំ	៨
៥. ពានរង្វាន់ និងការទទួលស្គាល់	៩
៦. ផលិតផលប្រាក់បញ្ញើ និងសេវាផ្សេងៗ	១០
៧. ផលិតផលឥណទាន	១១
៨. ពិន្ទុជីវិតរបស់យើងខ្ញុំ	១២
៩. ក្រុមប្រឹក្សាភិបាល	១៤
១០. គណៈគ្រប់គ្រង	១៥
១១. របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង	១៦

របាយការណ៍ហិរញ្ញវត្ថុ	១៧
----------------------	----

១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១៧
២. របាយការណ៍របស់សវនករឯករាជ្យ	២០
៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៣
៤. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	២៤
៥. របាយការណ៍បម្រែបម្រួលមូលធន	២៥
៦. របាយការណ៍លំហូរសាច់ប្រាក់	២៦
៧. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	២៧

ការប្តូរការបង់ប្រធានក្រុមប្រឹក្សាភិបាល



អតិថិជន និងភាគីពាក់ព័ន្ធ ជាទីគោរព!

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក ខ្ញុំបាទ មានកិត្តិយសក្នុងការបង្ហាញ នូវរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលបានឆ្លុះបញ្ចាំងពី ឆ្នាំនៃការរីកចម្រើនជាយុទ្ធសាស្ត្រភាពធន់និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះឧត្តមភាពប្រកបដោយមោទនភាពយ៉ាងជំនឿ និងការទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។

បើទោះបីជាស្ថិតក្នុងភាពមិនប្រក្រតីប្រជាពិភពលោកនានាយ៉ាងណាក្តី ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅតែបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់និងអាចដំណើរការលើសពីការរំពឹងទុកព្រមទាំងបានកសាងទំនុកចិត្តកាន់តែខ្លាំងក្លាជូនដល់អតិថិជន និងការផ្តល់តម្លៃដល់ ភាគទុនិកជាទីគោរពរបស់យើង ។

ការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្នរបស់យើង រួមជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រនៅក្នុងបច្ចេកវិទ្យា បានពង្រឹងជំហររបស់យើងជាធនាគារដ៏រឹងមាំនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ។

ក្នុងរយៈពេលពេញមួយឆ្នាំ យើងបានស្វែងរកការច្នៃប្រឌិតឥតឈប់ឈរ ដោយទទួលយកការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើនបទពិសោធន៍ថ្មីៗ ជូនដល់អតិថិជន។ ការស្វែងរកឧត្តមភាពឥតឈប់ឈរ របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក មិនត្រឹមតែពង្រឹងជំហររបស់ខ្លួនក្នុងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់ធនាគារក្នុងនាមជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាជីវកម្មនិងសហគមន៍។ ហើយក្នុងឆ្នាំ២០២៤នេះ យើងអាចសម្រេចបាននូវការកើនឡើងលើផលចំណេញជាវិជ្ជមាន បើប្រៀបធៀបទៅនឹងផលចំណេញដែលកើតមានក្នុងឆ្នាំ២០២៣ ដែលបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រឥតឈប់ឈររបស់អតិថិជន។

សម្រាប់ផែនការនាពេលអនាគតយើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការផ្តល់នូវកំណើនប្រកបដោយនិរន្តរភាពជុំវិញការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនិងការបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ ដំណើរឆ្ពោះទៅមុខរបស់យើង ត្រូវបានកំណត់ដោយសុទ្ធិដ្ឋិនិយម ការច្នៃប្រឌិត និងការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូរក្នុងការបម្រើតម្រូវការរបស់ អតិថិជនទាំងអស់ ប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក ខ្ញុំបាទសូមថ្លែងអំណរគុណ ជូនចំពោះ អតិថិជន ភាគទុនិក និងនិយោជិត របស់យើង ចំពោះការគាំទ្រ និងជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងគ្រប់ក្រសួងស្ថាប័ន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់ធនាគារយើងខ្ញុំ រហូតសម្រេចបាននូវលទ្ធផលជាទីគាប់ប្រសើរក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។ យើងខ្ញុំនឹងប្តេជ្ញាបន្តជំរុញទិដ្ឋភាពហិរញ្ញវត្ថុជាមួយនឹងភាពធន់ ភាពរហ័សរហួន និងការស្វែងរកឧត្តមភាពដោយមិនឈប់ឈរ។

សូមអរគុណចំពោះការផ្តល់ទំនុកចិត្តខ្ពស់ចំពោះ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។
សូមអរគុណ។

អ្នកឧកញ៉ា លី យុនថៃ
ប្រធានក្រុមប្រឹក្សាភិបាល

ចក្ខុវិស័យ បេសកកម្ម និង តម្លៃ



ចក្ខុវិស័យ

ក្លាយជាធនាគារអន្តរជាតិដែលមានគុណភាពខ្ពស់។

បេសកកម្ម

យើងមានភាពស្រស់ថ្លា និងមានវិជ្ជាជីវៈ ។ យើងមានគោលដៅផ្តល់សេវាល្អ ជាមួយនឹងបច្ចេកវិទ្យាធនាគារលំដាប់ខ្ពស់ ដល់អតិថិជនរបស់យើង ។

តម្លៃ


តម្លៃរបស់ធនាគារ គឺអត្ថប្រយោជន៍សម្រាប់ជីវិត ។

តួលេខសំខាន់ៗរបស់យើងខ្ញុំ


	ឯកតា	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២៤
ស្ថាភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្មសរុប	US\$	158,710,827	205,288,831	279,467,644
ឥណទានដល់អតិថិជនសុទ្ធ	US\$	21,592,566	27,795,985	74,889,622
បំណុលសរុប	US\$	56,915,606	98,769,112	166,320,877
ប្រាក់បញ្ញើរបស់អតិថិជន	US\$	55,336,168	96,701,692	142,697,022
មូលធនសរុប	US\$	101,795,221	106,519,719	113,146,767
ដើមទុន	US\$	100,000,000	100,000,000	100,000,000
លទ្ធផលហិរញ្ញវត្ថុ				
ចំណូលការប្រាក់	US\$	5,269,909	9,455,811	12,819,813
ទ្រព្យសកម្មសរុប....	US\$	5,121,395	9,264,966	12,366,652
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	US\$	2,242,520	6,000,674	8,375,060
ចំណាយពន្ធលើប្រាក់ចំណេញ	US\$	(491,790)	(1,276,176)	(1,748,012)
ប្រាក់ចំណេញសុទ្ធ	US\$	1,750,730	4,724,498	6,627,048
អនុបាតសំខាន់ៗ				
លទ្ធភាពចំណេញ				
ចំណេញធៀបនឹងទ្រព្យសកម្ម *	%	1.10%	2.30%	2.37%
ចំណេញធៀបនឹងមូលធន *	%	1.72%	4.44%	5.86%
អត្រាចំណេញដុល	%	97.18%	97.98%	96.47%
អត្រាចំណេញសុទ្ធ	%	33.22%	49.96%	51.69%
គុណភាពទ្រព្យសកម្ម				
អត្រាឥណទានមិនដំណើរការ NPL (ឥណទានដំណាក់កាលទី ៣ ធៀបនឹងឥណទានដុល)	%	-	10.73%	4.28%
អត្រាសំវិធានធនលើឥណទានដុល (ចំនួន ECL ធៀបនឹងឥណទានដុល)	%	0.24%	0.77%	0.50%
ការគ្រប់គ្រងដើមទុន និងសន្ទនីយភាព				
ដើមទុនតាមបទប្បញ្ញត្តិ	US\$	101,494,862	105,773,254	106,877,465
អនុបាតសាធនភាព	%	80.45%	72.75%	49.67%
អនុបាតក្របខណ្ឌសន្ទនីយភាព	%	140.48%	149.97%	116.69%
អត្រាឥណទានធៀបនឹងប្រាក់បញ្ញើ	%	39.52%	29.32%	52.46%
អត្រាបំណុលធៀបនឹងមូលធន	%	55.91%	92.72%	147.00%

តួលេខទាំងអស់ ត្រូវបានបង្ហាញជា លានដុល្លារអាមេរិក


ទ្រព្យសកម្មសរុប




ឥណទានដល់អតិថិជនសុទ្ធ




ប្រាក់បញ្ញើរបស់អតិថិជន




ចំណូលសរុប




មូលធនសរុប



ចំណូលការប្រាក់




ដើមទុនតាមបទប្បញ្ញត្តិ




ប្រាក់ចំណេញសុទ្ធ



របាយការណ៍ប្រចាំឆ្នាំ





ប្រវត្តិរបស់យើងខ្ញុំ



2019

ធនាគារត្រូវបានបង្កើត

2020

ធនាគារ ទទួលបាន
អាជ្ញាបណ្ណធ្វើប្រតិបត្តិការ
ធនាគារពីធនាគារជាតិ
នៃកម្ពុជា

2021

ធនាគារ រៀបចំកម្មវិធី
សម្ពោធន៍

2022

ធនាគារទទួលបាន
វិញ្ញាបនបត្រអនុលោមភាព
សារពើពន្ធប្រភេទមាសពី
អគ្គនាយកដ្ឋានពន្ធដារ

2023

ដាក់ឱ្យប្រើប្រាស់ ATM
និង កម្មវិធីទូរស័ព្ទ

2024

ធនាគារពាណិជ្ជ
អាល់ហ្វា ម.ក បាន
ក្លាយជាសមាជិកបាគង
និងសកាដាតំណាងនៃ
ធនាគារជាតិ

ការទទួល និងការទទួលស្គាល់

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ លេខ១៥០៣០ ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ៖
វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមានសុពលភាព ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ ដល់ ឆ្នាំ ២០២៥

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE
អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION

TCG24041724249
លេខ...១៥០៣០...អន



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២៤
Phnom Penh, 19 April 2024

អគ្គនាយកដ្ឋានពន្ធដារ
GENERAL DEPARTMENT OF TAXATION
វិញ្ញាបនបត្រ
អនុលោមភាពសារពើពន្ធ
(ប្រកាសលេខ ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ៖

ឈ្មោះក្រុមហ៊ុន ៖ **ធនាគារពាណិជ្ជ អាល់ហ្វា ម.ក**
លេខអត្តសញ្ញាណកម្មសារពើពន្ធ ៖ **L001-901905578**
ស្ថិតក្រោមការគ្រប់គ្រង ៖ **នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនៃ កាលបរិច្ឆេទបង្កើតបុគ្គលិក ១៩ សីហា ២០១៩**
សកម្មភាពអាជីវកម្ម ៖ **ធនាគារពាណិជ្ជ**
អាសយដ្ឋាន ៖ **អគារជីហ្គេតផេយ ជាន់ ថ្នល់ដី និងទីតាំង ផ្លូវ សហគមន៍ស្រី (១១០) សង្កាត់ ផ្សារដេប៉ូឌី ៣ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ**
ទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ ៖ **មាស**
មានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២៤ ដល់ ឆ្នាំ២០២៥។

CERTIFICATE OF TAX COMPLIANCE
(Prakas No 1536 MEF/PK dated 23rd December 2016)

GENERAL DEPARTMENT OF TAXATION certifies that :

Company's name : **ALPHA COMMERCIAL BANK PLC.**
Tax Identification Number (TIN) : **L001-901905578**
Under : **Department of large Taxpayers** Date of Information Update : **19 Aug 2019**
Business activity(ies) : **Commercial bank**
Tax Compliance Type awarded : **GOLD**
Validity period of **2 years** for the tax year of **2024 and 2025.**

ឯកសារបន្ថែម ៖

- នាយកដ្ឋានពន្ធដារ និងកិច្ចការពន្ធ
- នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនៃ
- នាយកដ្ឋានបង្កើតបុគ្គលិក
- ឯកសារ-ការប្រែប្រួល




រដ្ឋមន្ត្រីប្រតិភូអនុលោមភាពសារពើពន្ធ
ប្រតិភូរាជរដ្ឋាភិបាល
អគ្គនាយកដ្ឋានពន្ធដារ
Minister Attached to the Prime Minister
Delegate of the Royal Government
In charge as Director General of General Department of Taxation



គង់ សិម្ហ

ផលិតផលប្រាក់បញ្ញើ និងសេវាផ្សេងៗ



គណនីសន្សំ

បើកគណនីសន្សំនៅធនាគារ ពាណិជ្ជអាល់ហ្វា ម.ក គឺជាជម្រើសល្អបំផុតរបស់លោក អ្នកសំរាប់តម្រូវការសន្សំរយៈពេលខ្លីនិងវែង ប្រកបទៅដោយសុវត្ថិភាពខ្ពស់ និងអាចដកដាក់បានទៅតាមតម្រូវការរបស់លោកអ្នក។

គណនីបញ្ញើមានកាលកំណត់

សន្សំសំរាប់ប្រើប្រាស់នៅពេលអនាគត ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលផ្តល់ឲ្យលោកអ្នកនូវអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។ លោកអ្នកអាចសន្សំនិងចំណេញប្រាក់ក្នុងពេលតែមួយ។ ធនាគារនឹងផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ជាមួយនិងរយៈកាលកំណត់ច្រើនប្រភេទដែលមានអត្រាការប្រាក់ថេររហូត ដល់កាលកំណត់។

គណនីបរទេស

លោកអ្នកអាចទូទាត់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលាគ្រប់ទីកន្លែងដោយងាយស្រួលនិងមានសុវត្ថិភាពដោយបើកគណនីបរទេសជាមួយធនាគារពាណិជ្ជអាល់ហ្វា ម.ក និងការប្រើប្រាស់មូលប័ត្រដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃដែលផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកតាមតម្រូវការ។


សេវាកម្មរក្សាទុក

សេវា Escrow គឺជាការរៀបចំមូលនិធិរបស់ភ្នាក់ងារ Escrow (ធនាគារពាណិជ្ជ អាល់ហ្វា ម.ក) ដើម្បីកាន់កាប់មូលនិធិ នៃប្រតិបត្តិការបណ្តោះអាសន្ន។ មូលនិធិត្រូវបានរក្សាទុកក្នុងគណនីធនាគារ ហើយនឹងត្រូវបានបញ្ចេញនៅពេលដែលលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងត្រូវបានបំពេញ។ សេវា Escrow ជួយធ្វើឱ្យប្រតិបត្តិការកាន់តែមានសុវត្ថិភាពសម្រាប់ភាគីទាំងពីរ។

សេវាប្រាក់បៀវត្ស

សេវាកម្មបើកប្រាក់បៀវត្សផ្តល់ភាពងាយស្រួលដល់និយោជក ដើម្បីធានាឱ្យ អាជីវកម្មរបស់អ្នកសម្រួលដំណើរការ ធានាការអនុលោមតាមច្បាប់ និងពន្ធបង្កើនការពេញចិត្តរបស់បុគ្គលិកតាមរយៈការបង់ប្រាក់ទាន់ពេលវេលា និងកាត់បន្ថយហានិភ័យប្រតិបត្តិការ។

ផលិតផលឥណទាន



ឥណទានមានកាលកំណត់

ឥណទានមានកាលកំណត់ អាចប្រើប្រាស់ដើម្បីជាទុនវិនិយោគ ឬប្រើប្រាស់ដើម្បីទិញអចលនទ្រព្យដូចជាផ្ទះ អគារ គ្រឿងចក្រ និងឧបករណ៍ផ្សេងៗ និងទ្រព្យ សកម្មអចល័ត ទ្រព្យសកម្មចរន្តផ្សេងទៀត។ វា ក៏អាចប្រើប្រាស់ដើម្បីជាតម្រូវការបង្វិលមូលធនផងដែរ។

ឥណទានមានកាលកំណត់ ត្រូវបានបែងចែកដូចខាងក្រោម៖

- ✓ តម្រូវការបង្វិលមូលធន
- ✓ ហិរញ្ញប្បទានគម្រោង/កិច្ចសន្យា
- ✓ តម្រូវការទិញអចលនទ្រព្យ
- ✓ តម្រូវការសាងសង់
- ✓ តម្រូវការប្រតិបត្តិការអាជីវកម្ម

ឥណទានទុនបង្វិលរយៈពេលខ្លី

ឥណទានបង្វិលរយៈពេលខ្លី គឺជាកម្ចី ដែលអាចប្រើប្រាស់ទុនរបស់ធនាគារក្នុងរយៈពេលខ្លីដើម្បីជាទុនបង្វិល ឬជាទុនវិនិយោគសំរាប់រយៈពេលខ្លីក្នុងគោលបំណងពង្រីកអាជីវកម្ម។ ប្រាក់កម្ចី អាចត្រូវបានដកជា កញ្ចប់ផ្សេងគ្នា និងប្រតិបត្តិការបង្វិលទុនចុះឡើង។

ឥណទានវិបារម្ភ

ឥណទានវិបារម្ភ ជាប្រភេទឥណទាន ដែលអនុញ្ញាតអោយអតិថិជន ដកប្រាក់ពីគណនីសន្សំ ឬគណនីចរន្តជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក ក្នុងការប្រើប្រាស់រយៈពេលខ្លី ទៅលើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងតម្រូវការបង្វិលទុនអាជីវកម្មរបស់ខ្លួន។

ឥណទានគេហដ្ឋាន

ឥណទានគេហដ្ឋាន ប្រើប្រាស់ដើម្បីទិញផ្ទះសម្រាប់រស់នៅ។ ផ្ទះដែលសាងសង់ហើយ ឬក្រោមការសាងសង់ក្នុង គម្រោង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនដែលធនាគារយល់ព្រមផ្តល់កម្ចី។ លក្ខខណ្ឌកម្ចី គឺដូចទៅនឹងឥណទានមានកាលកំណត់។

ពិន្ទុវិវត្តន៍របស់យើងខ្ញុំ




ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។



ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានប្រារព្ធកម្មវិធី ចូលឆ្នាំប្រពៃណីចិន។



កម្មវិធីដប្បែងប្រចាំឆ្នាំ២០២៤ របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅកោះរាជបុត្រ ខេត្តព្រះសីហនុ សកម្មភាពលេងកំសាន្តរបស់បុគ្គលិក និងថ្នាក់ដឹកនាំធនាគារ និងរូបថតអនុស្សាវរីយ៍។



ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានចូលរួមប្រើប្រាស់ឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ "ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់"។



ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានចូលរួម ព្រឹត្តិការណ៍ ជិះកង់របស់សមាគមធនាគារនៅកម្ពុជា ដែលប្រារព្ធធ្វើនៅ ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ក្រោមប្រធានបទ៖ ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល។



ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានចូលរួមពិធីលៀងសាយភោជនប្រចាំឆ្នាំ។

ក្រុមប្រឹក្សាភិបាល

1. អ្នកឧកញ៉ា លី យុនថៃ	ខ្មែរ	ប្រធានក្រុមប្រឹក្សាភិបាល
2. លោក Lin Wen Cheng	ចិនតៃវ៉ាន់	អនុប្រធានក្រុមប្រឹក្សាភិបាល
3. លោក Chen Chih Che	ចិនតៃវ៉ាន់	អភិបាលឯករាជ្យ
4. កញ្ញា ឈឹម សុភាព	ខ្មែរ	អភិបាលឯករាជ្យ

គណៈគ្រប់គ្រង

1. លោក Cheng Kuang Min	ចិនតៃវ៉ាន់	នាយកប្រតិបត្តិ
2. លោក យូ សុខឡេង	ខ្មែរ	ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
3. លោក Chang Yichi	ចិនតៃវ៉ាន់	ប្រធាននាយកដ្ឋានឥណទាន
4. លោក ហេង ប៊ុនណាង	ខ្មែរ	ប្រធាននាយកដ្ឋានគ្រប់គ្រងឥណទាន
5. លោក ជា ពេជ្រពន្លក	ខ្មែរ	អនុប្រធាននាយកដ្ឋាន ប្រតិបត្តិការស្តីទី
6. អ្នកស្រី ឈៀង សុភី	ខ្មែរ	អនុប្រធាននាយកដ្ឋានរដ្ឋបាល
7. អ្នកស្រី ផេង ស្នី	ខ្មែរ	ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានមនុស្ស
8. លោក ប្រឹក ស៊ីណេត	ខ្មែរ	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
9. លោក ចែម សមធាវិទ្ធិ	ខ្មែរ	ប្រធាននាយកដ្ឋានប្រតិបត្តិតាម
10. លោក យ៉ាត សុវណ្ណ	ខ្មែរ	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
11. លោក ចាន់ សុវណ្ណមាសិត	ខ្មែរ	ប្រធានផ្នែកគ្រប់គ្រងហានិភ័យ

របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង

សេចក្តីផ្តើម

ធនាគារបានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាពស្របតាមប្រកាសលេខ៧-០១០-១៧២ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០។

មុខងារការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យជាចំណុចសំខាន់នៃប្រព័ន្ធប្រតិបត្តិការរបស់ធនាគារនិងជាការទទួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ធនាគារបានបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យជាមួយ ដែលមានភាពឯករាជ្យពីប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវទៅលើមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យមើលហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងសកម្មភាពប្រតិបត្តិការរបស់ធនាគារនាពេលបច្ចុប្បន្ន និងពេលអនាគត បង្កើតប្រព័ន្ធវាយតម្លៃនិងវាស់វែងហានិភ័យ និងកំណត់កម្រិតហានិភ័យដែលអាចទទួលយកបាន បង្កើតគោលនយោបាយ នីតិវិធី និងយន្តការផ្សេងៗ សម្រាប់គ្រប់គ្រង ត្រួតពិនិត្យ និងតាមដានកម្រិតហានិភ័យ ធៀបនឹងទំហំហានិភ័យដែលអាចទទួលយកបានបន្ទាប់ពីទទួលបានការអនុម័ត ព្រមទាំងរាយការណ៍ នូវលទ្ធផលនៃការត្រួតពិនិត្យហានិភ័យ ដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារប្រតិបត្តិការ

មុខងារប្រតិបត្តិការត្រូវបំពេញមុខងារគ្រប់គ្រងហានិភ័យប្រតិបត្តិការដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ មុខងារប្រតិបត្តិការត្រូវធានាថាគោលនយោបាយនិងនីតិវិធីទាំងអស់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវនៅក្នុងធនាគារដើម្បីគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ នាយកដ្ឋានប្រតិបត្តិការផ្តល់ការប្រឹក្សាយោបល់ ចំពោះការអនុវត្តតាមបទប្បញ្ញត្តិដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ និងទទួលខុសត្រូវ ចំពោះបញ្ហាទាក់ទងនឹងការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភារកម្មព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពាក់ព័ន្ធទាំងអស់។ ប្រធាននាយកដ្ឋានប្រតិបត្តិការត្រូវបានតែងតាំងជាមន្ត្រីប្រតិបត្តិការនិងត្រូវរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងគឺត្រួតពិនិត្យនិងវាយតម្លៃប្រកបដោយឯករាជ្យភាពនិងប្រកបដោយវិជ្ជាជីវៈទៅលើប្រតិបត្តិការរបស់ធនាគារតាមរយៈការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យនិងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលមានជាធរមាន។ សវនកម្មផ្ទៃក្នុងផ្តល់ការត្រួតពិនិត្យនិងវាយតម្លៃរាល់ប្រតិបត្តិការរបស់ធនាគារ ដោយផ្អែកទៅលើផែនការសវនកម្មផ្ទៃក្នុង វិធីសាស្ត្រផ្អែកលើហានិភ័យនិងនីតិវិធីសវនកម្ម ដើម្បីកំណត់ចំណុចខ្វះខាតក្នុងដំណើរការអាជីវកម្ម ព្រមទាំងផ្តល់អនុសាសន៍ដើម្បីកែលម្អ។ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរាយការណ៍ជូនគណៈកម្មាធិការសវនកម្មផ្ទៃក្នុងនិង ក្រុមប្រឹក្សាភិបាលជាប្រចាំ។

មុខងារផ្នែកអាជីវកម្ម

គ្រប់ផ្នែកអាជីវកម្មទាំងអស់ ជាផ្នែកដែលគ្រប់គ្រងហានិភ័យដោយផ្ទាល់ និងទទួលខុសត្រូវ ចំពោះការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាគោលនយោបាយ នីតិវិធី និងច្បាប់និងបទប្បញ្ញត្តិផ្សេងៗត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវ។ ធនាគារបានផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលក្នុងគោលបំណងផ្តល់ការយល់ដឹងទៅលើគោលនយោបាយ និងនីតិវិធីដល់បុគ្គលិកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលដល់ការអនុវត្ត។ គ្រប់គោលនយោបាយ និងនីតិវិធីទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយបុគ្គលដែលមានសិទ្ធិអំណាច។ ចំពោះឯកសារសម្ងាត់និងសំខាន់ ត្រូវបានរក្សាទុកក្នុងទីតាំងដែលមានសុវត្ថិភាពនិងយកមកប្រើប្រាស់បានដោយបុគ្គលដែលពាក់ព័ន្ធគ្រប់ពេលដែលមានតម្រូវការ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា “ធនាគារ”) ដែលបានធ្វើសវនកម្មច្បាប់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មវិស័យ ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្សេងៗ ទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាតនិង លទ្ធផល លម្អិតផ្សេងៗ នៅលើទំព័រទី២៤។

ភាគលាភ

ពុំមានការប្រកាសភាគលាភ ឬការបែងចែកភាគលាភទេ សម្រាប់កាលបរិច្ឆេទនេះទេ។

ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីបោះផ្សាយ និងដើមទុនដែលបានបង់របស់ធនាគារ គឺមានចំនួន 100,000 ហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃ បារិក 1,000 ដុល្លារអាមេរិក។ រចនាសម្ព័ន្ធភាគហ៊ុនត្រូវបានកែប្រែនៅក្នុងអំឡុងកាលបរិច្ឆេទធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះ។ សូមមើល កំណត់សម្គាល់ 20 នៃរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ព័ត៌មានលម្អិត។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ ក្រៅតែពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នេះ។

សំវិធានធនលើការខាតបង់ឥណទានពីទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានាដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោល ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងមានលទ្ធភាពទាញត្រឡប់មកវិញនូវសាច់ប្រាក់តាមកិច្ចសន្យាទាំងអស់ឬផ្នែកណាមួយនិងសំវិធានធនលើការខាតបង់ ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងអាចទាញ ត្រឡប់មកវិញបាននូវ សាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ ទៅលើការខាតបង់ឥណទាន រំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យ ចំនួនទឹកប្រាក់ នៃសំវិធានធនលើ ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានលក្ខណៈមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថាគណៈគ្រប់គ្រង បានអនុវត្តសកម្មភាព សមស្របនានាដើម្បីធានាថាបណ្តាទ្រព្យសកម្មទាំងអស់ដែលបានកត់ត្រា នៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយទំនងជាមិនអាចប្រមូលបានមកវិញ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការ អនុវត្តវិធីសាស្ត្រដែលមាន កន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពី៖

- (ក) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ក្នុងការធានា ចំពោះបំណុលរបស់បុគ្គល ណាម្នាក់ឡើយ។
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ នោះឡើយ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីបំណុលយថាភាព ឬបំណុលផ្សេងៗ ទៀតរបស់ធនាគារ ដែលធនាគារត្រូវ បំពេញឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹងឬអាចបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដល់កាលកំណត់ឡើយ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថាមានភាពមិន ត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលយល់ឃើញថា លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនរងផលប៉ះពាល់ ជាសារវន្ត ដោយសកម្មភាព ប្រតិបត្តិការព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈសារវន្ត និងមិនប្រក្រតីនោះទេ។

នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបាន រៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលយល់ឃើញថា មិនមានព្រឹត្តិការណ៍ជាសារវន្តណាមួយ ដែលកើតឡើងក្រោយកាលបរិច្ឆេទ រាយការណ៍ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅទំព័រទី23 ដល់ទី75 បានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់។ នៅក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (i) អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមស្រប និងប្រុងប្រយ័ត្ន ហើយធ្វើការ អនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។

- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណី មិនសមស្រប ក្នុងការសន្មត ថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបាន។
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់ សកម្មភាពប្រតិបត្តិការ និងដំណើរ ការបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។
- គណៈគ្រប់គ្រង មានទំនួលខុសត្រូវធានាអះអាងថា រាល់លក្ខខណ្ឌតម្រូវខាងលើ ត្រូវបានអនុវត្ត និងទទួលខុសត្រូវក្នុងការ ការពារទ្រព្យសកម្មទាំងអស់របស់ ធនាគារ និងចាត់វិធានការសមស្របនានា ដើម្បីបញ្ចៀស និងកាត់បន្ថយហានិភ័យការលួចបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។
- ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារបានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ខ្ញុំបាទតំណាងឲ្យក្រុមប្រឹក្សាភិបាលសូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយថាបានបង្ហាញត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



.....
អ្នកឧកញ៉ា លី យុនថៃ
ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ



ខេត្តិអ៊ីប៊ី ខេមបូឌា

អាសយដ្ឋាន: ជាន់ទី៣៥, អាគារ GIA, ផ្លូវ សុភមង្គល, កោះពេជ្រ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
+855 (17) 666 537 / +855 (81) 533 999 | www.kpmg.com.kh

ជូនចំពោះភាគទុនិក របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមាន របាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរ សាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមាន គោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ ផ្សេងៗ ទៀត ដូចបានបង្ហាញនៅទំព័រទី២៣ ដល់ទី៧៥ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាព ជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរ សាច់ប្រាក់របស់ធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយ អនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះត្រូវបាន ពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍ របស់យើងខ្ញុំ។ យើងខ្ញុំមានការពិភាក្សាជាមួយធនាគារដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់ យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១៧ ដល់ទី១៩ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងចេញផ្សាយជាប្រចាំប្រចាំកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗ នេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មាន ផ្សេងៗនោះមានអសង្គតិភាពជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្មឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ដែរ ឬទេ។ ប្រសិនបើយើងខ្ញុំទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឲ្យយើងខ្ញុំសង្ស័យថា មាន កំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះយើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹង ព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំឬកំហុសឆ្គងនិងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាយើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមធម៌យកក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ✔ ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែងនិងអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទងនឹងការយុបយិតគ្នាការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ✔ ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ✔ វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ✔ ធ្វើការសន្និដ្ឋាន លើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្ត បានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្តយើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមត្រូវនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ✔ ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាភាពរាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការនិងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំផ្តល់ព័ត៌មានក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្មនិងការរកឃើញបញ្ហាជាសារវន្តដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ជាសារវន្តក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេត្តីអឹមដឺ ខេមបូឌា

The image shows a handwritten signature in blue ink over a circular official stamp. The stamp contains the text "ព្រះរាជាណាចក្រកម្ពុជា" (Kingdom of Cambodia) at the top, "ខេត្តី អឹម ដឺ ខេមបូឌា" (P.M.G CAMBODIA) in the middle, and "P.M.G CAMBODIA LTD." at the bottom. The signature is written in a cursive style.

Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់សម្គាល់	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	8	3,444,704	13,865	4,141,288	16,917
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	9	29,607,598	119,171	28,954,354	118,279
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	10	135,667,708	546,063	112,431,199	459,281
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	11	21,378,261	86,048	18,400,734	75,167
ឥណទានអតិថិជន	12	74,889,622	301,431	27,795,985	113,547
មូលបត្រវិនិយោគ	13	10,395,241	41,841	10,393,250	42,456
ទ្រព្យ និងបរិក្ខារ	14	794,882	3,199	935,358	3,821
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	15	1,624,435	6,538	534,414	2,183
ទ្រព្យសកម្មអរូបី	16	1,258,076	5,064	1,258,726	5,142
ទ្រព្យសកម្មផ្សេងៗ		407,117	1,639	293,489	1,199
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	27.3	-	-	150,034	613
ទ្រព្យសកម្មសរុប		279,467,644	1,124,859	205,288,831	838,605
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	17.1	142,697,022	574,356	96,701,692	395,026
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	17.2	20,137,551	81,054	-	-
បំណុលផ្សេងៗ		346,146	1,393	303,837	1,242
បំណុលពន្ធលើប្រាក់ចំណេញ	27.2	1,034,692	4,165	1,168,655	4,774
បំណុលភតិសន្យា	18	1,665,743	6,705	589,958	2,410
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	19	2,388	10	4,970	20
ពន្យារពន្ធជាបំណុល-សុទ្ធ	27.3	437,335	1,760	-	-
បំណុលសរុប		166,320,877	669,443	98,769,112	403,472
មូលធន					
ដើមទុន	20	100,000,000	400,000	100,000,000	400,000
ប្រាក់ចំណេញរក្សាទុក		8,734,134	35,789	5,905,942	24,259
ទុនបម្រុងតាមបទប្បញ្ញត្តិ	21.1	4,175,633	17,001	613,777	2,501
ទុនបម្រុងទូទៅ	21.2	237,000	948	-	-
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	1,678	-	8,373
មូលធនសរុប		113,146,767	455,416	106,519,719	435,133
បំណុល និងមូលធនសរុប		279,467,644	1,124,859	205,288,831	838,605

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

	កំណត់សម្គាល់	2024		2023a	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ចំណូលការប្រាក់	22	12,819,813	52,189	9,455,811	38,863
ចំណាយការប្រាក់	23	(453,161)	(1,845)	(190,845)	(784)
ចំណូលការប្រាក់សុទ្ធ		12,366,652	50,344	9,264,966	38,079
ចំណូលពីកម្រៃ និងជើងសា		40,791	166	65,353	269
ចំណាយលើកម្រៃ និងជើងសា		(163)	(1)	(49)	-
ចំណូលពីកម្រៃ និងជើងសាសុទ្ធ		40,628	165	65,304	269
ចំណូលផ្សេងៗ		62	-	12	-
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		179,196	730	72,144	297
ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	24	(299,908)	(1,221)	(263,686)	(1,084)
ចំណាយលើបុគ្គលិក	25	(2,000,433)	(8,144)	(1,656,790)	(6,809)
ចំណាយរំលស់		(761,663)	(3,100)	(640,254)	(2,631)
ចំណាយលើប្រតិបត្តិការផ្សេងៗ	26	(1,149,474)	(4,680)	(841,022)	(3,457)
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		8,375,060	34,094	6,000,674	24,664
ចំណាយពន្ធលើប្រាក់ចំណេញ	27.1	(1,748,012)	(7,116)	(1,276,176)	(5,245)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		6,627,048	26,978	4,724,498	19,419
លទ្ធផលលម្អិតផ្សេងៗ៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(6,695)	-	(3,377)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		6,627,048	20,283	4,724,498	16,042
ប្រាក់ចំណេញរបស់៖					
ម្ចាស់ធនាគារ		6,627,048	26,978	4,724,498	19,419
លទ្ធផលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		6,627,048	20,283	4,724,498	16,042

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន			ប្រាក់ចំណេញរក្សាទុក			ទុនបម្រុងតាមបទប្បញ្ញត្តិ			ទុនបម្រុងពីការប្តូររូបិយប័ណ្ណ			សរុប	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	100,000,000	400,000	5,905,942	24,259	613,777	2,501	-	-	8,373	106,519,719	435,133			
លទ្ធផលចំណេញលម្អិតសរុប														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	6,627,048	26,978	-	-	-	-	-	6,627,048	26,978			
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(6,695)	-	(6,695)			
	-	-	6,627,048	26,978	-	-	-	-	(6,695)	6,627,048	20,283			
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន														
ផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(3,561,856)	(14,500)	3,561,856	14,500	-	-	-	-	-			
ផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងទូទៅ	-	-	(237,000)	(948)	-	-	237,000	948	-	-	-			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	100,000,000	400,000	8,734,134	35,789	4,175,633	17,001	237,000	948	-	1,678	113,146,767	455,416		
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	100,000,000	400,000	1,188,343	4,868	606,878	2,473	-	-	11,750	101,795,221	419,091			
លទ្ធផលចំណេញលម្អិតសរុប														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	4,724,498	19,419	-	-	-	-	-	4,724,498	19,419			
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(3,377)	-	(3,377)			
	-	-	4,724,498	19,419	-	-	-	-	(3,377)	4,724,498	16,042			
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន														
ផ្ទេររវាងទុនបម្រុងតាមបទប្បញ្ញត្តិ និងប្រាក់ចំណេញរក្សាទុក	-	-	(6,899)	(28)	6,899	28	-	-	-	-	-			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	100,000,000	400,000	5,905,942	24,259	613,777	2,501	-	-	8,373	106,519,719	435,133			

កំណត់សម្គាល់ដែលភ្ជាប់មកនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

		2024		2023	
	កំណត់សម្គាល់	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		8,375,060	34,094	6,000,674	24,664
និយ័តភាពលើ៖					
ចំណាយរំលស់		761,663	3,100	640,254	2,631
ការលុបចោលទ្រព្យ និងបរិក្ខារ		-	-	32	-
ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ		299,908	1,221	263,686	1,084
ចំណូលពីការប្រាក់	22	(12,819,813)	(52,189)	(9,455,811)	(38,863)
ចំណាយលើការប្រាក់	23	453,161	1,845	190,845	784
		(2,930,021)	(11,929)	(2,360,320)	(9,700)
បម្រែបម្រួលនៃ៖					
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា		(6,892,857)	(28,061)	-	-
ប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា		(2,977,527)	(12,122)	(4,201,560)	(17,268)
ឥណទានអតិថិជន		(46,663,750)	(189,968)	(6,417,190)	(26,375)
ទ្រព្យសកម្មផ្សេងៗ		(113,628)	(463)	(170,035)	(699)
ប្រាក់បញ្ញើរបស់អតិថិជន		45,946,790	187,049	41,354,995	169,969
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		20,067,759	81,696	-	-
បំណុលផ្សេងៗ		42,309	172	139,772	574
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ					
ការប្រាក់បានទទួល		11,317,509	46,074	8,520,027	35,017
ការប្រាក់បានបង់		(334,829)	(1,363)	(180,316)	(741)
ពន្ធលើប្រាក់ចំណេញបានបង់	27.2	(1,294,606)	(5,270)	(621,046)	(2,552)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ					
		16,167,149	65,815	36,064,327	148,225
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សមតុល្យនៅធនាគារផ្សេងៗ - កាលវិភាគដំបូងលើសពី 3ខែ		(29,000,000)	(118,059)	(6,500,000)	(26,715)
ការទិញទ្រព្យ និងបរិក្ខារ		(163,343)	(665)	(463,648)	(1,906)
ការទិញទ្រព្យសកម្មអរូបី		(153,720)	(626)	(618,237)	(2,541)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ					
		(29,317,063)	(119,350)	(7,581,885)	(31,162)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ប្រាក់ដើមនៃបំណុលកតិកសន្យា		(317,710)	(1,293)	(301,931)	(1,241)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន					
		(317,710)	(1,293)	(301,931)	(1,241)
ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
		(13,467,624)	(54,828)	28,180,511	115,822
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី១ ខែមករា					
		43,638,283	178,263	15,457,772	63,640
លម្អៀងពីការប្តូររូបិយប័ណ្ណ					
		-	(1,998)	-	(1,199)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី៣១ ខែធ្នូ					
	30	30,170,659	121,437	43,638,283	178,263

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1. ព័ត៌មានគ្រឹះ

ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា “ធនាគារ”) បានចុះបញ្ជីនៅប្រទេសកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្រសួងពាណិជ្ជកម្ម ក្រោមការចុះបញ្ជីលេខ ០០០៤៣៩៦២។ ធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) បានផ្តល់អាជ្ញាបណ្ណលេខ ឆ.៣.៥២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ (អាជ្ញាបណ្ណដំបូងលេខ ឆ-៥២ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០) ដល់ធនាគារ ដើម្បីធ្វើប្រតិបត្តិការធនាគារ។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវគ្រប់ផ្នែកទាំងអស់រាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្ម វិស័យហិរញ្ញវត្ថុដែលពាក់ព័ន្ធ ផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារឌីហ្គីតាល់ ជាន់ផ្ទាល់ដីនិងជាន់ទី៣៣ មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ ១១០) សង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

2. មូលដ្ឋាននៃគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក” ឬ “CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាននិរន្តរភាពអាជីវកម្មដោយគណៈគ្រប់គ្រងជឿជាក់ថាធនាគារមានធនធានគ្រប់គ្រាន់ ដើម្បីបន្តនិរន្តរភាពអាជីវកម្មសម្រាប់ពេលអនាគត។ ក្នុងការធ្វើដោយតម្លៃនេះ គណៈគ្រប់គ្រងបានពិចារណាលើព័ត៌មានផ្សេងៗរួមមានការព្យាករណ៍ នៃប្រាក់ចំណេញ តម្រូវការដើមទុនតាមបទប្បញ្ញត្តិ និងតម្រូវការមូលនិធិ។ ការវាយតម្លៃនេះក៏រួមបញ្ចូលផងដែរ នូវការពិចារណាលើសេណារីយ៉ូនៃការ ធ្លាក់ចុះសេដ្ឋកិច្ចដែលអាចកើតមាន ដែលបណ្តាលឲ្យមានផលប៉ះពាល់ទៅលើប្រាក់ចំណេញ ដើមទុន និង សន្ទនីយភាពរបស់ធនាគារ។

ព័ត៌មានលម្អិតនៃគោលនយោបាយគណនេយ្យរបស់ធនាគារ រួមទាំងការផ្លាស់ប្តូរផ្សេងៗ ត្រូវបានបញ្ចូលនៅក្នុងកំណត់សម្គាល់ 4, 5 និង 6។

3. ការប្តូររូបិយប័ណ្ណបរទេស

3.1. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណរាយការណ៍

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀល”។ តែដោយសារធនាគារមានប្រតិបត្តិការនិងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋាន ប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារដែលឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពរូបិយប័ណ្ណរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

3.2. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារដោយប្រើ អត្រាប្តូរប្រាក់នាការបរិច្ឆេទ រាយការណ៍។ ការចំណេញឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវបានធ្វើនិយ័ត កម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទ រាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រា ប្តូរប្រាក់នាការបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែង ផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការ។

លម្អៀងនៃការប្តូររូបិយប័ណ្ណបរទេសដែលបានប្តូរ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

3.3. ការបង្ហាញជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជាប្រភេទប័ណ្ណប្រើប្រាស់របស់ធនាគារ។ ការប្តូរប្រាក់ប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល គឺបំពេញតាមតម្រូវការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូរប្រាក់ប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម “ស.គ.អ.ក 21 – ឥទ្ធិពលនៃ ការប្រែប្រួលអត្រាប្តូរប្រាក់ប័ណ្ណបរទេស”។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធនផ្សេងៗ ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗនិងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិត ប្រហាក់ប្រហែលទៅនឹងអត្រាប្តូរប្រាក់ប័ណ្ណនាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូរប្រាក់ប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូរប្រាក់ប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូរប្រាក់ប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ប័ណ្ណដូចខាងក្រោម៖

		អត្រាប្តូរប្រាក់ចុងគ្រា	អត្រាប្តូរប្រាក់មធ្យម
ប្រចាំឆ្នាំ 2024	1 ដុល្លារអាមេរិក	4,025 រៀល	4,071 រៀល
ប្រចាំឆ្នាំ 2023	1 ដុល្លារអាមេរិក	4,085 រៀល	4,110 រៀល

ការប្តូរប្រាក់ប័ណ្ណនេះ មិនគួរត្រូវបានយកមកបកស្រាយថា គួរលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ ផ្សេងទៀតនោះឡើយ។

គួរលេខទាំងអស់ត្រូវបានបង្កត់ទៅជា 1 ដុល្លារអាមេរិក ឬ 1 លានរៀល លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

4. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសារវន្ត

ធនាគារ ពុំបានផ្លាស់ប្តូរគោលនយោបាយគណនេយ្យជាសារវន្តក្នុងឆ្នាំទេ ក្នុងការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំទេ។

5. ស្តង់ដារគណនេយ្យថ្មី ដែលមិនទាន់ចូលជាធរមាន

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យមួយចំនួន ដែលនឹងត្រូវចូលជាធរមាន សម្រាប់របាយការណ៍ប្រចាំឆ្នាំពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលអាចអនុញ្ញាតឲ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ។ ធនាគារពុំទាន់អនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មទាំងនេះសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅឡើយទេ។

ថ្ងៃចូលជាធរមាន	ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	កង្វះខាតនៃការដោះដូរ (វិសោធនកម្មលើ ស.គ.អ.ក 21)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦	ចំណាត់ថ្នាក់និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ ស.វ.ហ.អ.ក 9 និង ស.វ.ហ.អ.ក 7) ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក - កំណែទម្រង់លើកទី 11
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧	ស.វ.ហ.អ.ក 18 ការបង្ហាញ និងលាតត្រដាង ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ស.វ.ហ.អ.ក 19 ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលពុំមានទំនួលខុសត្រូវជាសាធារណៈ៖ ការលាតត្រដាងព័ត៌មាន

6. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ការិយបរិច្ឆេទដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

6.1. ឧបករណ៍ហិរញ្ញវត្ថុ

6.1.1. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ឥណទានផ្តល់ដល់អតិថិជនជាលើកដំបូង នៅកាលបរិច្ឆេទដែលប្រតិបត្តិការកើតឡើង។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលកើតពីការទិញឬបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ សម្រាប់ធាតុមិនវាស់វែងតាម FVTPL។ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង ជាទូទៅគឺជាថ្លៃប្រតិបត្តិការ។

6.1.2. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាបន្ទាប់ តាមការវាស់វែងបែបរំលស់ថ្លៃដើម (Amortised Cost "AmrtC"), តម្លៃសមស្របតាមរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (Fair Value through Other Comprehensive Income "FVOCI") ឬតម្លៃសមស្របតាមរបាយការណ៍ចំណេញ ឬខាត (Fair Value through Profit or Loss "FVTPL") ដោយផ្អែកលើមូលដ្ឋានទាំងពីរខាងក្រោម៖

- ✔ គំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ✔ ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ខាងក្រោមនេះ គឺជាតារាងសង្ខេបនៃចំណាត់ថ្នាក់តាមការវាស់វែង៖

គំរូអាជីវកម្ម	ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា	ចំណាត់ថ្នាក់តាមការវាស់វែង
ទុកដើម្បីប្រមូល៖ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុក ដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា។	លំហូរសាច់ប្រាក់ គឺជាការទូទាត់តែប្រាក់ដើម	AmrtC
ទុកដើម្បីប្រមូល និងលក់៖ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុកដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទុកដើម្បីលក់។	និងការប្រាក់ (solely payments of principal and interest "SPPI")	FVOCI
គំរូអាជីវកម្មផ្សេងទៀត៖ ក្រៅពីលក្ខខណ្ឌខាងលើ។	មិនមែន SPPI	FVTPL

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានចាត់ថ្នាក់ឡើងវិញនោះទេ បន្ទាប់ពីការទទួលស្គាល់ដំបូង លើកលែងតែក្នុងករណីបរិច្ឆេទណាដែលធនាគារកែប្រែគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

6.1.3. ចំណាត់ថ្នាក់នៃបំណុលហិរញ្ញវត្ថុ

ធនាគារ ធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុ តាមការវាស់វែងបែប AmrtC ឬ FVTPL លើកលែងនិស្សន្ទសម្រាប់ ទប់ស្កាត់ហានិភ័យដែលត្រូវវាស់វែងតាមបែប FVTPL។ ធនាគារ មិនធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុឡើងវិញទេ។

6.1.4. ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារធ្វើការវាយតម្លៃលើគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់ត្រឹមកម្រិតសំណុំទ្រព្យសកម្មនីមួយៗ ដោយសារតែវាឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីវិធីដែលធនាគារគ្រប់គ្រងអាជីវកម្ម និងវិធីដែលព័ត៌មានត្រូវបាន ផ្តល់ដល់គណៈគ្រប់គ្រង។ ព័ត៌មានដែលត្រូវបានពិចារណា រួមមាន៖

- ✔ គោលការណ៍ និងគោលបំណងដែលបានចែងសម្រាប់សំណុំទ្រព្យសកម្ម និងប្រតិបត្តិការនៃគោលការណ៍ទាំងនោះក្នុងការអនុវត្ត។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្ដោតលើការទទួលបានចំណូលការប្រាក់តាមកិច្ចសន្យារក្សាទម្រង់អត្រាការប្រាក់ជាក់លាក់មួយផ្លូវផ្ទុយនេះពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុលដែលផ្តល់មូលនិធិដល់ទ្រព្យសកម្មទាំងនោះ ឬទទួលបានលំហូរសាច់ប្រាក់ តាមរយៈការលក់ទ្រព្យសកម្ម។
- ✔ របៀបលទ្ធផលនៃសំណុំទ្រព្យសកម្មត្រូវបានវាយតម្លៃ និងរាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ។
- ✔ ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វាស្តីពីរបៀបដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង។

- ✓ របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់សំណង (ឧទាហរណ៍: ថាតើសំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន)។ និង
- ✓ ភាពញឹកញាប់បរិមាណនិងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុនហេតុផលសម្រាប់ការលក់និងការរំពឹងទុករបស់អំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានគេពិចារណាដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃជាមធ្យមអំពីរបៀបដែលគោលបំណងរបស់ធនាគារ សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានសម្រេច និងរបៀបដែលលំហូរសាច់ប្រាក់បានកើតឡើង។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរឬគ្រប់គ្រង ហើយលទ្ធផលរបស់ពួកគេត្រូវបានវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់វែងតាម FVTPL ដោយសារតែវាមិនត្រូវបានធ្វើឡើងដើម្បីប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា ឬរក្សាទុកទាំងពីរដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុទេ។

6.1.5. ការវាយតម្លៃ SPPI

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” ត្រូវបានកំណត់ថាជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ លើការទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” ត្រូវបានកំណត់ថាជាតម្លៃតបស្នងសម្រាប់ពេលវេលានៃតម្លៃទឹកប្រាក់និងសម្រាប់ហានិភ័យឥណទានដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលមិនទាន់សង ក្នុងអំឡុងពេលជាក់លាក់ ណាមួយ និងសម្រាប់ហានិភ័យ និងចំណាយលើប្រាក់កម្ចីជាមូលដ្ឋានផ្សេងទៀត (ឧទាហរណ៍: ហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) ក៏ដូចជា កម្រិតប្រាក់ចំណេញ។

ធនាគារពិចារណាលើលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍ ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ដែរ ឬទេ។ ទាំងនេះរួមបញ្ចូលទាំងការវាយតម្លៃ ថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬបរិមាណនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលវានឹងមិនបំពេញតាមលក្ខខណ្ឌនេះ។

ក្នុងការវាយតម្លៃ ធនាគារពិចារណា៖

- ✓ ព្រឹត្តិការណ៍ជាយថាហេតុដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- ✓ លក្ខណៈពិសេសនៃការប្រើប្រាស់កម្ចី
- ✓ លក្ខខណ្ឌបង់ប្រាក់ជាមុន និងពន្យារពេល
- ✓ លក្ខខណ្ឌដែលដាក់កម្រិតធនាគារ ដើម្បីទាមទារលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់មួយ (ឧទាហរណ៍: ឥណទានមិន មានជម្រើស) និង
- ✓ លក្ខណៈពិសេសដែលកែប្រែសាច់ប្រាក់លើពេលវេលានៃតម្លៃទឹកប្រាក់ (ឧទាហរណ៍: ការកំណត់អត្រាការប្រាក់ឡើងវិញ តាមកាលកំណត់)។

ឥណទានមិនមានជម្រើស (Non-recourse loans)

ក្នុងករណីខ្លះ ឥណទានដែលបានធ្វើឡើងដោយធនាគារ គឺត្រូវបានធានាដោយវត្ថុបញ្ចាំរបស់អ្នកខ្ចីប្រាក់ដែលកំណត់តាមការទាមទាររបស់ធនាគារចំពោះលំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំជាមូលដ្ឋាន (ឥណទានមិនមានជម្រើស)។ ធនាគារ អនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើឥណទានមិនមានជម្រើសនឹងត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យ SPPI ឬទេ។

ធនាគារជាធម្មតាពិចារណាទៅលើព័ត៌មានខាងក្រោម នៅពេលធ្វើការវិនិច្ឆ័យ៖

- ✓ ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការទូទាត់សាច់ប្រាក់នៃឥណទាន ដែរ ឬទេ
- ✓ តម្លៃសមស្របនៃវត្ថុបញ្ចាំដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- ✓ សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីប្រាក់ក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាមានការធ្លាក់ចុះនៃតម្លៃវត្ថុបញ្ចាំក៏ដោយ
- ✓ ថាតើអ្នកខ្ចីប្រាក់ជាបុគ្គល ឬអង្គភាពប្រតិបត្តិការសំខាន់ៗ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ✓ ហានិភ័យរបស់ធនាគារនៃការខាតលើទ្រព្យសកម្មដែលទាក់ទងទៅនឹងឥណទានមានជម្រើសពេញលេញ
- ✓ ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យបានផ្អែកទាំងអស់ ឬមួយភាគធំនៃទ្រព្យសកម្មរបស់អ្នកខ្ចីប្រាក់ និង
- ✓ ថាតើធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងណាមួយពីទ្រព្យសកម្មជាក់ធានា។

6.1.6. ការឈប់ទទួលស្គាល់

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាក់លាក់សិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាក់លាក់សិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោង ដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំង ទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបាន ទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ (Other comprehensive income) ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានលុបចោល ឬផុតកំណត់។

6.1.7. ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នាបាន និងបង្ហាញជាចំនួនសុទ្ធ នៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីកាត់កង និងមានបំណងទូទាត់តែចំនួនសុទ្ធដែល ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទូទាត់ដំណាលគ្នា។

6.1.8. ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មឬថ្លៃដែលនឹងសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទវាស់វែងនៅក្នុងទីផ្សារចម្បងឬក្នុងករណីគ្មានទីផ្សារចម្បងគឺយកទីផ្សារល្អបំផុតដែលធនាគារអាចស្វែងរកបាននៅកាលបរិច្ឆេទវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្មប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្មឬបំណុលកើតឡើងញឹកញាប់ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេនោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើសត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារ នឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយនៅពេលទទួលស្គាល់ជាលើកដំបូងជាទូទៅគឺជាតម្លៃប្រតិបត្តិការមានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថាតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូងខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាម រយៈបច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែងត្រូវបានសន្មតថាមិនសារវន្តដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវ ភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀតភាពខុសគ្នានេះគឺត្រូវទទួលស្គាល់នៅរបាយការណ៍ក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

6.1.9. ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សវិធានធនលើការខាតបង់ឥណទានរំពឹងទុក (Expected Credit Loss ហៅកាត់ថា “ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ✔ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រើជាឧបករណ៍បំណុល និង
- ✔ កិច្ចសន្យាឥណទានដែលបានចេញផ្សាយ។

ការកំណត់ថាមានកំណើនហានិភ័យឥណទានជាសារវន្ត ដែរឬទេ

ធនាគារវាយតម្លៃថាមានកំណើនហានិភ័យឥណទានជាសារវន្តឬទេចាប់តាំងពីការទទួលស្គាល់ជាលើកដំបូងនាកាលបរិច្ឆេទរាយការណ៍នីមួយៗ។ កំណើននៅក្នុងហានិភ័យឥណទានជាសារវន្តអាស្រ័យទៅលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងរបស់អ្នកខ្ចីប្រាក់ និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើងមិនលើសពេលដែលទ្រព្យសកម្ម ផុតកំណត់សង ។ ចំនួនថ្ងៃផុតកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបំផុត ដែលទាក់ទិននឹងការមិនបានទទួលការទូទាត់សងប្រាក់ពេញលេញ។ កាលបរិច្ឆេទផុតកំណត់ ត្រូវបានកំណត់ដោយមិនគិតទៅលើរយៈពេលអនុគ្រោះណាមួយ ដែលអ្នកខ្ចីប្រាក់អាចទទួលបានទេ។ សូមមើល កំណត់សម្គាល់ 31.1(ខ) សម្រាប់ព័ត៌មានបន្ថែម ។

ប្រសិនបើមានភស្តុតាងដែលបង្ហាញថាមានកំណើនហានិភ័យជាសារវន្តក្នុងហានិភ័យឥណទានទាក់ទងទៅនឹងការទទួលស្គាល់ជាលើកដំបូងបន្ទាប់មក សំវិធានធនសម្រាប់ការខាតបង់លើឧបករណ៍ត្រូវប្រើប្រាស់ គឺត្រូវបានកំណត់ដោយផ្អែកលើតារាង ECL ដប់ពីរខែ។

និយមន័យនៃការខកខានសងប្រាក់

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ស្ថិតក្នុងការខកខានសងប្រាក់នៅពេលដែល៖

- ✓ អ្នកខ្ចីប្រាក់មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលឲ្យធនាគារទាំងស្រុងដោយធនាគារមិនមានជម្រើសផ្សេងចំពោះវិធានការនានាដូចជាការលក់ទ្រព្យបញ្ចាំចេញ (ប្រសិនបើមានកាន់កាប់) ឬ
- ✓ ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើងមិនលើសពេលដែលទ្រព្យសកម្មផុតកំណត់សងលើសពី 30ថ្ងៃឬស្មើនឹង 30ថ្ងៃ ចំពោះហ្វាន់ស៊ីលីធីរយៈពេលវែង និងផុតកំណត់សងលើសពី 15ថ្ងៃ ឬស្មើនឹង 15ថ្ងៃ ចំពោះហ្វាន់ស៊ីលីធីរយៈពេលខ្លី។
- ✓ ទ្រព្យសកម្ម ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលទ្រព្យសកម្មនោះផុតកំណត់សងលើសពី 90ថ្ងៃ ឬ ស្មើនឹង 90ថ្ងៃ ចំពោះហ្វាន់ស៊ីលីធីរយៈពេលវែង និងផុតកំណត់សងលើសពី 31ថ្ងៃ ឬស្មើនឹង 31ថ្ងៃ ចំពោះហ្វាន់ស៊ីលីធី រយៈពេលខ្លី។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានលទ្ធភាពនៃការខាតបង់ឥណទានតាមវិធានទម្ងន់នៃប្រូបាប និងត្រូវបានវាស់វែងដូចខាងក្រោម៖

- ✓ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទរាយការណ៍ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារយោងតាម កិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)។
- ✓ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។
- ✓ ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្ម និងកិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នា រវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារ ប្រសិនបើកិច្ចសន្យាឥណទានបានដកប្រើ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។

ធាតុចូល ការសន្មត និងវិធីសាស្ត្រប្រើប្រាស់សម្រាប់ការប៉ាន់ស្មានឱនភាពនៃតម្លៃ

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺជាវិធានសម្ព័ន្ធពាក្យនៃអថេរខាងក្រោម៖

- ✓ ប្រូបាបនៃការខកខានសង ("PD")
- ✓ ការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ ("LGD") និង
- ✓ ទំហំនៃការខកខានសងប្រាក់ ("EAD")។

ECL សម្រាប់ហានិភ័យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណ PD ដប់ពីរខែ និង LGD និង EAD។ ECL ពេញមួយអាយុកាលគឺបានគណនាដោយគុណ PD ពេញមួយអាយុកាល នឹង LGD និង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ ដើម្បីវិភាគទិន្នន័យដែលបានប្រមូល និងបង្កើតការប៉ាន់ស្មានអាយុកាល PD ដែលនៅសល់ នៃចំនួនហានិភ័យ និងវិធីដែលគេរំពឹងថាគំរូទាំងនេះធ្វើឲ្យប្រែប្រួល ដោយសារការកន្លងផុតទៅនៃពេលវេលា។

LGD គឺជាទំហំដែលទំនងជាមានការខាតបង់ ប្រសិនបើមានការមិនសងប្រាក់។ ធនាគារ ប៉ាន់ស្មានប៉ារ៉ាម៉ែត្រ LGD ដោយយោងលើក្របខណ្ឌវាយតម្លៃផ្ទៃក្នុងរបស់ BASEL (BASEL's internal ratings-based framework) ចន្លោះពី 5% និង 50% ដោយផ្អែកលើប្រភេទនៃហានិភ័យឥណទាន។

EADគឺជាហានិភ័យរំពឹងទុកចំពោះព្រឹត្តិការណ៍នៃការមិនសងប្រាក់។ ធនាគារបានទាញយកEADពីហានិភ័យនាពេលបច្ចុប្បន្នចំពោះបដិភាគីនិងបម្រែបម្រួលដែលមានសក្តានុពលចំពោះចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្នុងកិច្ចសន្យា និងកើតឡើងពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជាតម្លៃយោងដុលរេបស់វា នាចំណុចពេលមិនសងប្រាក់។ ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្មនិងចំពោះកិច្ចសន្យាផ្តល់ឥណទានEADsគឺជាចំនួននាពេលអនាគតដែលមានសក្តានុពល ដែលអាចត្រូវបានដកក្រោមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានដោយផ្អែកទៅលើការសង្កេតក្នុងពេលកន្លងមក និងការព្យាករណ៍អនាគត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុខ្លះទៀត EAD ត្រូវបានកំណត់ដោយកំណត់ត្រានៃទទួលបានហានិភ័យដែលអាចកើតមានឡើង នៅចំណុចពេលវេលាផ្សេងៗ ដោយប្រើសេណារីយ៉ូ និងវិធីសាស្ត្រស្ថិតិ។ ធនាគារបានអនុវត្តកត្តាបម្លែងឥណទាន Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។

ដូចដែលបានពិពណ៌នាខាងលើ និងជាកម្មវត្ថុនៃការប្រើប្រាស់អតិបរមានៃ PD ដប់ពីរខែសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដំណាក់កាលទី១ ធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសងប្រាក់ក្នុងរយៈពេលកិច្ចសន្យា អតិបរមា (រួមទាំងជម្រើសបន្ថែមរបស់អ្នកខ្ចីប្រាក់ណាមួយ) ដែលមានផលប៉ះពាល់ទៅនឹងហានិភ័យឥណទាននេះបីជាសម្រាប់ក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយធនាគារពិចារណារយៈពេលវែងជាង។ រយៈពេលអតិបរមានៃកិច្ចសន្យាបន្តដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិទាមទារការសងប្រាក់ជាមុន ឬបញ្ចប់ កិច្ចសន្យាឥណទាន ឬការធានា។

ការរៀបចំទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចាឡើងវិញឬកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសថ្មីដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ នោះការវាយតម្លៃត្រូវបានធ្វើឡើង ថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតែឈប់ទទួលស្គាល់ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម។

- ✓ ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិនមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់រំពឹងទុកដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ✓ ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុកនឹងមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពី ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅពេលឈប់ទទួលស្គាល់របស់វា។ ចំនួនទឹកប្រាក់នេះត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃរំពឹងទុកនៃការឈប់ទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គុយ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រាតាម FVOCI គឺឱនភាពនៃតម្លៃឥណទាន (យោងទៅ “ដំណាក់កាលទី៣ ទ្រព្យសកម្មហិរញ្ញវត្ថុ”)។ ទ្រព្យសកម្មហិរញ្ញវត្ថុគឺ “ឱនភាពនៃតម្លៃ” នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- ✓ ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចីប្រាក់ ឬអ្នកចេញផ្សាយ។
- ✓ ការបំពានលើកិច្ចសន្យាដូចជា ការខកខានមិនសងប្រាក់ ឬព្រឹត្តិការណ៍ហួសកាលកំណត់។
- ✓ ការរៀបចំរចនាឥណទាន ឬប្រែប្រួលឡើងវិញដោយធនាគារលើលក្ខខណ្ឌដែលធនាគារនឹងមិនពិចារណាផ្សេងពីនេះទេ។
- ✓ អ្នកខ្ចីប្រាក់ទំនងជានឹងធ្លាក់ក្នុងការក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ។ ឬ
- ✓ ការបាត់នៃទីផ្សារសកម្មនៃមូលបត្រ ដោយសារបញ្ហាហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចរចាឡើងវិញដោយសារតែស្ថានភាពរបស់អ្នកខ្ចីប្រាក់យ៉ាងយឺតយ៉ាវជាងមុន ជាធម្មតាត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៃឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវបានកាត់បន្ថយជាសារវន្ត ហើយមិនមានសូចនាករផ្សេងទៀតនៃឱនភាពនៃតម្លៃនោះទេ។

6.1.10. ការបង្ហាញសំវិធានធនលើ ECL

សំវិធានធនលើ ECL ត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ✓ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងតាម AmrtC៖ ជាការកាត់បន្ថយតម្លៃយោងដុល របស់ទ្រព្យសកម្ម
- ✓ កិច្ចសន្យាឥណទាន៖ ជាទូទៅ កត់ត្រាដោយផ្អែកជាសំវិធានធន។

6.1.11. ការជម្រះបំណុលចេញពីបញ្ជី

ឥណទាន ត្រូវបានជម្រះចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលទ្រព្យសកម្មហិរញ្ញវត្ថុនោះបានមកវិញទាំងស្រុង ឬមួយផ្នែកណាមួយ។ នេះគឺជាករណីទូទៅនៅពេលធនាគារកំណត់ថាអ្នកខ្ចីប្រាក់ពុំមានទ្រព្យសកម្មឬប្រភពចំណូលណាដែលអាចបង្កើតលំហូរសាច់ប្រាក់ គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវជម្រះចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តចំពោះកម្រិតទ្រព្យសកម្មនីមួយៗ ដាច់ដោយឡែក។

ទឹកប្រាក់ប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយត្រូវបានបញ្ចូលទៅក្នុងខ្ទង់“ការខាតបង់ពីឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ”នៅក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានជម្រះចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទារប្រាក់មកវិញ ដើម្បីឲ្យស្របតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូល ទឹកប្រាក់ដែលនៅជំពាក់។

6.2. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើមិនជាប់កំហិតនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ដែលមានកាលកំណត់ នៅពេលតម្កល់ដំបូង មានរយៈពេល 3ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

6.3. ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការឱនភាពនៃតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ ដើម្បីឲ្យទ្រព្យនោះ អាចប្រើប្រាស់ក្នុងគោលដៅរបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការគ្រូតនៅពេលដែលមាន ភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងជាក់លាក់ បានតែប៉ុណ្ណោះ។ រាល់ការចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង ការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ដែលបានប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ។ ទ្រព្យកំពុងសាងសង់ មិនត្រូវបានរំលស់ទេ។ អាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

ល.រ	ថ្នាក់	វិធីសាស្ត្ររំលស់	អាយុកាលប្រើប្រាស់	អត្រារំលស់ប្រចាំឆ្នាំ
1	ការកែលម្អអគារ	រំលស់ថេរ	5ឆ្នាំ	20%
2	បរិក្ខារកុំព្យូទ័រ និងការិយាល័យ			
3	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់			
4	យានយន្ត			

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្រធ្វើរំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវ ប្រសិនបើមានការប្រែប្រួលសំខាន់ៗ នៅកាលបរិច្ឆេទរបាយការណ៍ ចុងក្រោយ។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចស្រង់មកវិញបានតម្លៃយោងនៃទ្រព្យសកម្មនោះត្រូវបានកាត់បន្ថយភ្លាមៗឲ្យនៅត្រឹមតម្លៃ ប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និង តម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុង របាយការណ៍ចំណេញ ឬខាត។

6.4. ភតិសន្យា - ធនាគារជាតិភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃ ថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យា មួយជាភតិសន្យា ឬមានខ្លឹមសារ ជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាដូចនឹងការ បង់ប្រាក់។

កិច្ចសន្យាអាចមាន ទាំងសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និង ធាតុមិនមែនភតិសន្យា អាស្រ័យលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យា ត្រូវបានចរចាឡើងវិញ តាមមូលដ្ឋានដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឲ្យមាន កិច្ចសន្យាណាមួយក្រៅពីអត្ថប្រយោជន៍ដែលបានធានានៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែល ត្រូវបានជួលអាច នឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

កតិសន្យាត្រូវបានកត់ត្រាជាទ្រព្យសកម្មដែលធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ (ហៅកាត់ថា “ទ្រព្យ RoU”) និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល និងមានកាលបរិច្ឆេទសម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីកតិសន្យាត្រូវបានកត់ត្រាលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន (Present value) ។

6.4.1. បំណុលកតិសន្យា

បំណុលកតិសន្យា មួយបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់កតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការ លើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់កតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់កតិសន្យា ត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាដាក់ស្តង់ដារក្នុងកតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលត្រូវបានប្រើជាទូទៅក្នុងកិច្ចសន្យាកតិសន្យារបស់ធនាគារ អត្រាការប្រាក់ ប្រាក់កម្ចីបន្ថែមរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃ ប្រហាក់ប្រហែលនឹងទ្រព្យ RoU នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចប្រើអត្រាការប្រាក់នៃប្រាក់កម្ចីរបស់ខ្លួនជាមូលដ្ឋានដំបូង រួចធ្វើនិយ័តកម្មទៅតាមលក្ខខណ្ឌផ្សេងៗ ដូចជា រយៈពេលជួល (ឬប្រើប្រាស់) ប្រទេស រូបិយប័ណ្ណ និងការដាក់ទ្រព្យធានា ផ្សេងៗ។ ការទូទាត់កតិសន្យា ត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងរយៈពេលនៃកតិសន្យានោះ ដើម្បីបង្កើតការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ក្នុងកាលបរិច្ឆេទនីមួយៗ។

6.4.2. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ទ្រព្យ RoU)

ទ្រព្យ RoU ត្រូវបានកត់ត្រាលើកដំបូងតាមថ្លៃដើមដែល រួមមាន៖

- ✓ ចំនួនទឹកប្រាក់នៃបំណុលកតិសន្យាដែលបានវាស់វែងលើកដំបូង
- ✓ ការទូទាត់កតិសន្យាណាមួយ ដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ✓ ចំណាយផ្ទាល់លើកដំបូង និង
- ✓ ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន។

ទ្រព្យ RoU ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេររយៈពេលណាមួយដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនិងរយៈពេលជួល។ ប្រសិនបើធនាគារប្រាកដថាអាចទិញទ្រព្យ RoU ក្នុងមូលហេតុសមរម្យ ធនាគារត្រូវធ្វើរំលស់លើអាយុកាលរបស់ទ្រព្យសកម្មនោះ។

ការវាស់វែងបន្ទាប់នៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ គឺវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាល មកពីឱនភាពនៃតម្លៃបង្ក ប្រសិនបើមាន។

6.4.3. ការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងកតិសន្យាដែលមានរយៈពេលខ្លី (មានកាលកំណត់ 12 ខែឬតិចជាងនេះ) ឬការជួលទ្រព្យដែលមានតម្លៃទាបត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

6.5. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពេលពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃ ដករំលស់បង្ក និងការខាតដែលបានបណ្តាលមកពីឱនភាពនៃតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីដាក់លាក់នោះមកប្រើប្រាស់។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរអស្រ័យ ទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាដែលមានរយៈពេល 10 ឆ្នាំ នៅពេលដែលទ្រព្យសកម្មមានលក្ខណៈរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យកំពុងផលិត មិនត្រូវបានកាត់រំលស់ទេ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីប្រព័ន្ធកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

6.6. ឱនភាពនៃតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកើនឡើងរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ថា តើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាបសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាបសមកវិញត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

6.7. ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរ៉ាប់រងតាមបែប AmrtC ត្រូវបានកត់ត្រាក្នុងគណនី “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធានការប្រាក់ប្រសិទ្ធភាព (Effective Interest Rate Method ហៅកាត់ថា “វិធាន EIR”)។

វិធាន EIR គឺជាវិធីសាស្ត្រគណនា AmrtC របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុមួយ និងដោយបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់លើរយៈពេលដែលពាក់ព័ន្ធ។ EIR គឺជាអត្រាដែលធ្វើអប្បបរមាជាក់លាក់លើ ការទូទាត់ ឬទទួលសាច់ប្រាក់ព្យាករណ៍នៅពេលអនាគត ក្នុងអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការគួរ ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនា EIR ធនាគារបានកត់ត្រាលំហូរលក្ខខណ្ឌ ក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបាន រួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានាដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃ EIR ប៉ុន្តែមិនមែនជាការខាតបង់ឥណទាន នៅពេលអនាគតទេ។

ក្នុងការគណនាចំណូលនិងចំណាយការប្រាក់អត្រាការប្រាក់មានប្រសិទ្ធភាពត្រូវបានអនុវត្តចំពោះតម្លៃយោងដុលនៃទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មពុំមានឱនភាពនៃតម្លៃឥណទាន) ឬចំពោះតម្លៃរំលស់នៃបំណុល។

ក៏ប៉ុន្តែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន បន្ទាប់ពីការទទួលស្គាល់ដំបូង ចំណូល ការប្រាក់ ត្រូវបានគណនាដោយអនុវត្តតាម អត្រាការប្រាក់ប្រសិទ្ធភាពនៃតម្លៃរំលស់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មលែងមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់នឹងត្រឡប់ទៅមូលដ្ឋានដុលវិញ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមាន ឱនភាពនៃតម្លៃឥណទានចាប់ពីការទទួលស្គាល់ដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយអនុវត្តតាមអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវដោយឥណទានទៅនឹងតម្លៃរំលស់នៃទ្រព្យសកម្ម។ ការគណនាចំណូលការប្រាក់ពុំត្រលប់ទៅជាមូលដ្ឋានដុលបានទេ ទោះបីជាហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើងក៏ដោយ។

6.8. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនៅពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឲ្យមានលំហូរចេញនៃផលប្រយោជន៍សេដ្ឋកិច្ចរបស់ធនាគារ ក្នុងការទូទាត់កាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធន ធនាគារធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលរំពឹងទុកថានឹងត្រូវទូទាត់នៅពេលអនាគតដោយអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននិងហានិភ័យជាក់លាក់ចំពោះបំណុលនោះ។ អប្បបរមា ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

6.9. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ និងខាត លើកលែងតែពន្ធនេះទាក់ទងនឹងធាតុ ដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ លទ្ធផលលម្អិតផ្សេងៗ។

ធនាគារកំណត់ថា ការប្រាក់ និងការដាក់ពិន័យ ទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធ មិនច្បាស់លាស់ មិនបានបំពេញនិយមន័យ នៃពន្ធលើប្រាក់ចំណេញ ដូច្នេះវាត្រូវបានកត់ត្រាយោងតាម CIAS 37 ស្តីពី សំវិធានធនបំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានកត់ត្រា ជាចំណាយនៅក្នុង “ចំណាយ ផ្សេងៗ” និងនៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬកត់ត្រាដោយផ្ទាល់ នៅក្នុងមូលធន។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំគឺជាចំនួនប្រាក់ពន្ធត្រូវបង់ ឬត្រូវទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័ត នៅកាលបរិច្ឆេទរបាយការណ៍ ហើយធ្វើនិយ័តកម្មជាមួយបំណុលពន្ធពីការិយបរិច្ឆេទមុនៗ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង តម្លៃយោង គិតតាមច្បាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្ន ដែលអាចកាត់កងបានត្រឹមកម្រិត ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបាន ត្រួតពិនិត្យជារៀងរាល់កាលបរិច្ឆេទរបាយការណ៍និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះ ត្រូវបានកត់ត្រាបញ្ចូលសមកវិញ នៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត មានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ននៅពេលដែលវាអាចប្រើប្រាស់បានឬកាត់កង បាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាន នូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។ ពន្ធពន្យារ ជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងគ្នាបានក្នុងករណីវាបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

6.10. អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយនៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយត្រូវបានទទួលស្គាល់ ជាបំណុលប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្នក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបាន បំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

6.11. ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច។

6.12. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមធនាគារជាតិ នៃកម្ពុជា៖

- ✔ ប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន”
- ✔ សាកលវិទ្យាល័យលេខ ធ7-018-001 ស.វ.ច.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីការអនុវត្តប្រកាសស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើអ៊ុយកែរមិន”
- ✔ សាកលវិទ្យាល័យលេខ ធ7-021-002 ស.វ.ច.ណ ចុះថ្ងៃទី27 ខែធ្នូ ឆ្នាំ2021 ស្តីពី “កាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និង សំវិធានធន ចំពោះឥណទាន រៀបចំឡើងវិញ”; និង
- ✔ សាកលវិទ្យាល័យលេខ ធ7-024-001 ស.វ.ច.ណ ចុះថ្ងៃទី29 ខែសីហា ឆ្នាំ2024 ស្តីពី “ការរៀបចំឥណទានឡើងវិញ”។

ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងឱនភាពនៃតម្លៃបង្ក ផ្អែកតាម CIFRS 9 នោះ “ការបំពេញបន្ថែម topping up” នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទៀតទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនស្មើគ្នាទៅជាឱនភាពនៃតម្លៃបង្កដែលផ្អែកតាមCIFRS9។ ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានតម្កល់ទុកមួយឡែកជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតអោយរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

7. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មាន កម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។

ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ជាសារវន្ត បណ្តាលឲ្យមាននិយ័តកម្មគួរឲ្យកត់សម្គាល់ចំពោះ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទបន្ទាប់ ត្រូវបានបង្ហាញដូចខាងក្រោម។

7.1. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- ✔ **កំណត់សម្គាល់ 6.1.2៖** ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះ ត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) លើចំនួនប្រាក់ដើមដែលនៅសល់។
- ✔ **កំណត់សម្គាល់ 6.1.9៖** ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន "ECL" និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

7.2. ការសន្មត និងការប៉ាន់ស្មានភាពមិនច្បាស់លាស់

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចនឹងធ្វើមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- ✔ **កំណត់សម្គាល់ 6.1.9៖** ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការ វាស់វែងលើ ECL រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- ✔ **កំណត់សម្គាល់ 6.1.8៖** ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមានធាតុចូលមិនអាចអង្កេតបានជាសារវន្ត។
- ✔ **កំណត់សម្គាល់ 27.4៖** ការទទួលស្គាល់និងវាស់វែងយថាភាព៖ ការសន្មតសំខាន់ៗស្តីពីកិរិយភាព និងទំហំ នៃធនធានដែលនឹងហូរចេញ។

8. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	3,183,939	12,815	3,899,716	15,930
ប្រាក់រៀល	260,765	1,050	241,572	987
	3,444,704	13,865	4,141,288	16,917

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ខ. តាមប្រភេទលក្ខណៈ:				
សាច់ប្រាក់ក្នុងដៃ	3,437,897	13,838	4,141,288	16,917
ខ្ទង់ក្នុងដំណើរការផាត់ទាត់	6,807	27	-	-
	3,444,704	13,865	4,141,288	16,917

9. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
គណនីចរន្ត	16,896,381	68,008	28,954,354	118,279
គណនីទូទាត់	5,798,095	23,337	-	-
មូលបត្រអាចជួញដូរបាន ("NCD")	6,892,857	27,744	-	-
ប្រាក់ដើមសរុប	29,587,333	119,089	28,954,354	118,279
ការប្រាក់បង្គរត្រូវទទួល	20,265	82	-	-
ទឹកប្រាក់ផុល	29,607,598	119,171	28,954,354	118,279

គណនីចរន្ត និងគណនីទូទាត់ គឺជាគណនីមិនទទួលបានការប្រាក់ទេ។

នៅក្នុងចំណោមមូលបត្រអាចជួញដូរបាន ចំនួន 6,892,857 ដុល្លារអាមេរិក ធនាគារ បានតម្កល់មូលបត្រអាចជួញដូរបាន ចំនួន 449,379 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មិនមាន) នៅធនាគារជាតិនៃកម្ពុជា ជាទ្រព្យធានាលើហ្វីឡីពីន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនទាន់ប្រើប្រាស់ឥណទានវិបារុប័ន ចំពោះហ្វីឡីពីនគណនីទូទាត់នៅឡើយទេ។ មូលបត្រអាចជួញដូរបាន ទទួលបានការប្រាក់ ចន្លោះពី 1.00% ទៅ 1.40% ក្នុងមួយឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មិនមាន)។

ពុំមានសំវិធានធនខាតបង់ឱនកាតនៃតម្លៃ ត្រូវបានធ្វើឡើង រៀបរៀងសមតុល្យនៅធនាគារជាតិនៃកម្ពុជានោះទេ ដោយសារធនាគារកំណត់ថា ហានិភ័យឥណទានលើហ្វីឡីពីននេះ គឺមានកម្រិតទាប។

10. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ធនាគារក្នុងស្រុក				
គណនីចរន្ត	2,568,884	10,340	6,527,331	26,664
គណនីសន្សំ	1,462,595	5,887	56,926	233
គណនីមានកាលកំណត់	128,500,000	517,213	103,458,384	422,627
សរុបប្រាក់ដើម	132,531,479	533,440	110,042,641	449,524
ការប្រាក់បង្គរត្រូវទទួល	3,956,445	15,924	3,070,151	12,541
ទឹកប្រាក់ផុល	136,487,924	549,364	113,112,792	462,065
ដក៖ សំវិធានធនលើ ECL	(820,216)	(3,301)	(681,593)	(2,784)
ចំនួនសុទ្ធ	135,667,708	546,063	112,431,199	459,281

បម្រែបម្រួលសំវិធានធនលើ ECL ក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ2024		ឆ្នាំ2023	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី1 ខែមករា	681,593	2,784	588,132	2,421
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬខាត(កំណត់សម្គាល់ ២៤)	138,623	564	93,461	384
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(47)	-	(21)
ថ្ងៃទី31 ខែធ្នូ	820,216	3,301	681,593	2,784

តួលេខទឹកប្រាក់ដុលខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	135,001,926	543,383	109,775,465	448,432
ប្រាក់រៀល	1,485,998	5,981	3,337,327	13,633
	136,487,924	549,364	113,112,792	462,065
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1 ខែ	9,397,866	37,826	8,729,737	35,661
> 1 ទៅ 3 ខែ	36,800,393	148,122	19,892,313	81,260
> 3 ទៅ 6 ខែ	27,765,037	111,754	26,640,542	108,827
> 6 ទៅ 12 ខែ	62,524,628	251,662	57,850,200	236,317
	136,487,924	549,364	113,112,792	462,065
គ. តាមអត្រាការប្រាក់ (ក្នុង 1ឆ្នាំ)				
គណនីចរន្ត	0.00% to 2.50%		0.00% to 3.00%	
គណនីសន្សំ	0.00% to 3.05%		0.00% to 1.50%	
គណនីមានកាលកំណត់	5.00% to 8.88%		4.00% to 7.90%	

11. ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បម្រុងកាតព្វកិច្ច (ក)	11,378,261	45,798	8,400,734	34,317
ប្រាក់តម្កល់ធានាលើដើមទុន (ខ)	10,000,000	40,250	10,000,000	40,850
	21,378,261	86,048	18,400,734	75,167

(ក) ប្រាក់បម្រុងកាតព្វកិច្ច

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បាននិកករណ៍ប្រកាសលេខ ធ7-020-230 ប្រ.ក ស្តីពីប្រាក់បម្រុង កាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងចេញប្រកាសថ្មីលេខ ធ7-023-005 ប្រ.ក ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោម៖

✓ សម្រាប់រូបិយវត្ថុជាតិ (ប្រាក់រៀល)

- ប្រាក់បម្រុងកាតព្វកិច្ចត្រូវបន្តរក្សានៅ 7%។

✓ សម្រាប់រូបិយប័ណ្ណ (ក្រៅពីប្រាក់រៀល)

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 9%។
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 12.5%។

ប៉ុន្តែ ធនាគារជាតិក្រោយមកបានចេញលិខិតអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រក្សាប្រាក់បម្រុងកាតព្វកិច្ច សម្រាប់រូបិយប័ណ្ណបរទេសនៅត្រឹម 7% ដូចខាងក្រោម៖

✓ លិខិតលេខ ធ7-023-2621 ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។

✓ លិខិតលេខ ធ7-024-1718 ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។

(ខ) ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពី “ប្រាក់តម្កល់ធានាលើដើមទុន” តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន 10% នៃដើមទុនចុះបញ្ជីរបស់ធនាគារជាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញនៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ប្រាក់តម្កល់នេះ ទទួលបានការប្រាក់អត្រា 1.31% (ឆ្នាំ២០២៣៖ 1.29% ក្នុងមួយឆ្នាំ)។

12. ឥណទានអតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ឥណទានមានកាលកំណត់	75,291,326	303,048	28,232,784	115,331
ការប្រាក់បង្គរត្រូវទទួល	566,361	2,279	121,537	497
កម្រៃសេវាឥណទានមិនទាន់ទទួលស្គាល់	(326,403)	(1,314)	(176,824)	(722)
និយ័តកម្មលើតម្លៃសមស្រប	(262,702)	(1,057)	(166,904)	(682)
ទឹកប្រាក់ដុល	75,268,582	302,956	28,010,593	114,424
ដក៖ សំវិធានធន ECL	(378,960)	(1,525)	(214,608)	(877)
ទឹកប្រាក់សុទ្ធ	74,889,622	301,431	27,795,985	113,547

បម្រែបម្រួលនៃសំវិធានធន ECL សម្រាប់ឥណទានអតិថិជន ក្នុងអំឡុងពេលរាយការណ៍មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ថ្ងៃទី១ ខែមករា	214,608	877	51,396	212
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៤)	164,352	669	163,212	671
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(21)	-	(6)
ថ្ងៃទី៣១ ខែធ្នូ	378,960	1,525	214,608	877

ចំនួនឥណទានដុលខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	64,259,904	258,646	24,476,539	99,987
ប្រាក់រៀល	11,008,678	44,310	3,534,054	14,437
	75,268,582	302,956	28,010,593	114,424
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1 ខែ	1,026,899	4,133	233,197	953
> 1 ទៅ 3 ខែ	593,755	2,390	233,738	955
> 3 ទៅ 6 ខែ	7,035,532	28,318	414,552	1,693
> 6 ទៅ 12 ខែ	6,044,897	24,331	1,315,205	5,373
> 1 ទៅ 5 ឆ្នាំ	37,361,304	150,379	13,174,157	53,816
> 5 ឆ្នាំ	23,206,195	93,405	12,639,744	51,634
	75,268,582	302,956	28,010,593	114,424

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
គ. តាមស្ថានភាពនិវាសនដ្ឋាន				
និវាសនជន	75,268,582	302,956	28,010,593	114,424
	75,268,582	302,956	28,010,593	114,424
ឃ. តាមសម្ព័ន្ធហិរញ្ញវត្ថុ				
សម្ព័ន្ធហិរញ្ញវត្ថុ	6,809,522	27,408	314,070	1,283
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	68,459,060	275,548	27,696,523	113,141
	75,268,582	302,956	28,010,593	114,424
ង. តាមហានិភ័យ				
ហានិភ័យធំ	20,014,949	80,560	-	-
ហានិភ័យមិនធំ	55,253,633	222,396	28,010,593	114,424
	75,268,582	302,956	28,010,593	114,424
ច. តាមការធានា				
មានការធានា	75,268,582	302,956	28,010,593	114,424
	75,268,582	302,956	28,010,593	114,424
ឆ. តាមចំណាត់ថ្នាក់				
ស្តង់ដារ	70,168,671	282,429	25,004,408	102,144
ឃ្លាំមើល	1,878,018	7,559	3,006,185	12,280
ក្រោមស្តង់ដារ	-	-	-	-
សង្ស័យ	-	-	-	-
ខាតបង់	3,221,893	12,968	-	-
	75,268,582	302,956	28,010,593	114,424
ជ. តាមឧស្សាហកម្ម				
អចលនទ្រព្យ	37,577,440	151,249	10,119,059	41,336
សណ្ឋាគារ និងកោដនីយដ្ឋាន	15,937,051	64,147	4,991,370	20,390
ផលិតកម្ម	8,808,479	35,454	716,074	2,925
សំណង់	5,131,702	20,655	4,798,873	19,603
លក់រាយ	2,531,215	10,188	4,056,142	16,569
លក់ដុំ	1,878,018	7,559	1,876,169	7,664
គ្រឹះស្ថានហិរញ្ញវត្ថុ	991,250	3,990	-	-
ផ្សេងៗ	2,413,427	9,714	1,452,906	5,937
	75,268,582	302,956	28,010,593	114,424
ឈ. តាមអត្រាការប្រាក់ (ក្នុង 1ឆ្នាំ)				
ឥណទានមានកាលកំណត់	3.00% to 11.00%		3.00% to 11.00%	

(*) “ហានិភ័យធំៗ” ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យ សរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលតែមួយដែលមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺជាទំហំណាមួយដែលខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

13. មូលបត្រវិនិយោគ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
មូលបត្រសាជីវកម្ម	10,000,000	40,250	10,000,000	40,850
ការប្រាក់បង្គរត្រូវទទួល	525,890	2,117	524,384	2,142
ទឹកប្រាក់ដុល	10,525,890	42,367	10,524,384	42,992
ដក៖ សវិធានធន ECL	(130,649)	(526)	(131,134)	(536)
ទឹកប្រាក់សុទ្ធ	10,395,241	41,841	10,393,250	42,456

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធនាគារបានចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានាសម្រាប់គម្រោងអាកាស យានដ្ឋានអន្តរជាតិតេជោ (ពីមុនមានឈ្មោះថា គម្រោងអាកាសយានដ្ឋាន ភ្នំពេញថ្មី) ដែលជាទឹកប្រាក់ចំនួន 10,000,000 ដុល្លារអាមេរិក ជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរធីត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd ដែលជាភាគីបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានា) និងក្រុមហ៊ុន អូរីស៊ី ខេមបូឌា អ៊ិនវេសមិន ខបភីអិស៊ិន (Overseas Cambodian Investment Corporation Ltd ដែលជាភាគីធានាសញ្ញាបណ្ណមានបុគ្គលធានា)។

សញ្ញាបណ្ណនេះ មានកាលកំណត់រយៈពេល ៣ឆ្នាំ ដែលមានកាលវេលានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងមានអត្រា ការប្រាក់ 5.50%ក្នុងមួយឆ្នាំ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានចុះកិច្ចព្រមព្រៀង បន្តលើសញ្ញាបណ្ណមានបុគ្គលធានាចំនួន ៣ឆ្នាំបន្ថែមទៀតដែលមានកាលវេលានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៨ រួមជាមួយការកែប្រែអត្រាការប្រាក់ទៅ៦.25%ក្នុងមួយឆ្នាំ។ ប្រាក់ដើមចំនួន 10,000,000 ដុល្លារអាមេរិក ត្រូវបានវិនិយោគ បន្តជាធរមានចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តទៅ។

បម្រែបម្រួលសវិធានធន ECL នៃការវិនិយោគមូលបត្រក្នុងអំឡុងកាលិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	131,134	536	128,503	529
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	(485)	(2)	2,631	11
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(8)	-	(4)
ថ្ងៃទី៣១ ខែធ្នូ	130,649	526	131,134	536

14. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ការិយាល័យ	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ	សង្ហារឹម និងគ្រឿងបំពាក់	យានយន្ត	សរុប	
ឆ្នាំ 2024	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (ស្ថិតិសម្រាប់ 3.3)
ថ្លៃដើម							
ថ្ងៃទី១ ខែមករា	33,933	110,884	1,034,639	68,656	228,000	1,476,112	6,030
ការទិញបន្ថែម	5,478	5,341	19,032	8,492	125,000	163,343	665
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(96)
ថ្ងៃទី៣១ ខែធ្នូ	39,411	116,225	1,053,671	77,148	353,000	1,639,455	6,599
ដក៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា	7,794	55,994	244,264	38,902	193,800	540,754	2,209
រំលស់សម្រាប់ការិយបរិក្ខារ	7,152	22,227	207,618	13,872	52,950	303,819	1,237
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(46)
ថ្ងៃទី៣១ ខែធ្នូ	14,946	78,221	451,882	52,774	246,750	844,573	3,400
តម្លៃយោង							
ថ្ងៃទី១ ខែមករា	26,139	54,890	790,375	29,754	34,200	935,358	3,821
ថ្ងៃទី៣១ ខែធ្នូ	24,465	38,004	601,789	24,374	106,250	794,882	3,199

	ការកែលម្អ ការិយាល័យ	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ	សង្ហារឹម និងគ្រឿងបំពាក់	យានយន្ត	ទ្រព្យកំពុង ផលិត	សរុប	
ឆ្នាំ 2023	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (ស្ថិតិសម្រាប់ 3.3)
ថ្លៃដើម								
ថ្ងៃទី១ ខែមករា	26,612	109,924	377,552	68,656	228,000	201,850	1,012,594	4,169
ការទិញបន្ថែម	3,361	1,090	9,295	-	-	449,902	463,648	1,906
ការផ្ទេរ	3,960	-	647,792	-	-	(651,752)	-	-
ការលុបចោល	-	(130)	-	-	-	-	(130)	(1)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(44)
ថ្ងៃទី៣១ ខែធ្នូ	33,933	110,884	1,034,639	68,656	228,000	-	1,476,112	6,030
ដក៖ រំលស់បង្គរ								
ថ្ងៃទី១ ខែមករា	1,673	34,082	102,726	25,171	148,200	-	311,852	1,284
រំលស់សម្រាប់ការិយបរិក្ខារ	6,121	22,010	141,538	13,731	45,600	-	229,000	941
ការលុបចោល	-	(98)	-	-	-	-	(98)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(16)
ថ្ងៃទី៣១ ខែធ្នូ	7,794	55,994	244,264	38,902	193,800	-	540,754	2,209
តម្លៃយោង								
ថ្ងៃទី១ ខែមករា	24,939	75,842	274,826	43,485	79,800	201,850	700,742	2,885
ថ្ងៃទី៣១ ខែធ្នូ	26,139	54,890	790,375	29,754	34,200	-	935,358	3,821

15. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

អត្រាការិយាល័យ	2024		2023	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្លៃដើម				
ថ្ងៃទី១ ខែមករា	1,323,312	5,406	1,323,312	5,448
ការកែប្រែតម្លៃសន្យា	1,393,495	5,673	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(144)	-	(42)
ថ្ងៃទី៣១ ខែធ្នូ	2,716,807	10,935	1,323,312	5,406
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា	788,898	3,223	483,518	1,991
រំលស់សម្រាប់ការិយបរិច្ឆេទ	303,474	1,235	305,380	1,255
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(61)	-	(23)
ថ្ងៃទី៣១ ខែធ្នូ	1,092,372	4,397	788,898	3,223
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	1,624,435	6,538	534,414	2,183

16. ទ្រព្យសកម្មរូបិយ

ឆ្នាំ 2024	កម្មវិធីកុំព្យូទ័រ	ទ្រព្យកំពុងផលិត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,403,690	-	1,403,690	5,734
ការទិញបន្ថែម	-	153,720	153,720	626
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(91)
ថ្ងៃទី៣១ ខែធ្នូ	1,403,690	153,720	1,557,410	6,269
ដក៖ រំលស់បង្គរ				
ថ្ងៃទី១ ខែមករា	144,964	-	144,964	592
រំលស់សម្រាប់ការិយបរិច្ឆេទ	154,370	-	154,370	628
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(15)
ថ្ងៃទី៣១ ខែធ្នូ	299,334	-	299,334	1,205
តម្លៃយោង				
ថ្ងៃទី៣១ ខែមករា	1,258,726	-	1,258,726	5,142
ថ្ងៃទី៣១ ខែធ្នូ	1,104,356	153,720	1,258,076	5,064

	កម្មវិធីកុំព្យូទ័រ	ទ្រព្យកំពុងផលិត	សរុប	
ឆ្នាំ 2023	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្លៃដើម				
ថ្ងៃទី១ ខែមករា	560,261	225,192	785,453	3,234
ការទិញបន្ថែម	-	618,237	618,237	2,541
ការផ្ទេរ	843,429	(843,429)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(41)
ថ្ងៃទី៣១ ខែធ្នូ	1,403,690	-	1,403,690	5,734
ដក៖ រំលស់បង្គរ				
ថ្ងៃទី៣១ ខែធ្នូ	39,090	-	39,090	161
រំលស់សម្រាប់ការិយបរិក្ខេប	105,874	-	105,874	435
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4)
ថ្ងៃទី៣១ ខែធ្នូ	144,964	-	144,964	592
តម្លៃយោង				
ថ្ងៃទី៣១ ខែមករា	521,171	225,192	746,363	3,073
ថ្ងៃទី៣១ ខែធ្នូ	1,258,726	-	1,258,726	5,142

17. ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារផ្សេងៗ

17.1. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
គណនីចរន្ត	1,810,760	7,288	397,628	1,624
គណនីសន្សំ	137,713,948	554,300	95,836,886	391,494
ប្រាក់បញ្ញើមានកាលកំណត់	3,088,797	12,432	447,426	1,828
គណនីផ្សេងៗ	15,225	61	-	-
ប្រាក់ដើមសរុប	142,628,730	574,081	96,681,940	394,946
ការប្រាក់បង្គរត្រូវសង	68,292	275	19,752	80
	142,697,022	574,356	96,701,692	395,026

តួលេខទឹកប្រាក់ដុលនៃប្រាក់បញ្ញើរបស់អតិថិជនខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	142,030,160	571,671	96,677,136	394,926
ប្រាក់រៀល	666,862	2,685	24,556	100
	142,697,022	574,356	96,701,692	395,026
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1ខែ	139,556,929	561,718	96,245,565	393,163
> 1 ទៅ 3ខែ	396,814	1,597	223,123	911
> 3 ទៅ 6ខែ	168,732	679	-	-
> 6 ទៅ 12ខែ	2,470,104	9,942	233,004	952
> 1 ទៅ 5ឆ្នាំ	104,443	420	-	-
> 5ឆ្នាំ	-	-	-	-
	142,697,022	574,356	96,701,692	395,026
គ. តាមនិវាសនដ្ឋាន				
និវាសនជន	58,815,075	236,731	55,988,321	228,712
អនិវាសនជន	83,881,947	337,625	40,713,371	166,314
	142,697,022	574,356	96,701,692	395,026
ឃ. តាមទំនាក់ទំនង				
សម្ព័ន្ធភាព (កំណត់សម្គាល់ 29.2)	71,796,282	288,981	33,135,754	135,360
មិនមែនសម្ព័ន្ធភាព	70,900,740	285,375	63,565,938	259,666
	142,697,022	574,356	96,701,692	395,026

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ង. តាមអត្រាការប្រាក់ (ក្នុង១ឆ្នាំ)		
គណនីចរន្ត	0.00%	0.00%
គណនីសន្សំ	0.10% ទៅ 0.20%	0.10% ទៅ 0.20%
ប្រាក់បញ្ញើមានកាលកំណត់	0.75% ទៅ 4.50%	0.75% ទៅ 4.50%
គណនីផ្សេងៗ	0.00%	0.00%

17.2. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
គណនីចរន្ត	86,393	348	-	-
ប្រាក់បញ្ញើមានកាលកំណត់	19,981,366	80,425	-	-
ប្រាក់ដើមសរុប	20,067,759	80,773	-	-
ការប្រាក់បង្គរត្រូវសង	69,792	281	-	-
	20,137,551	81,054	-	-

តួលេខទឹកប្រាក់ដុលនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ក. តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់ដុល្លារអាមេរិក	17,134,155	68,965	-	-
ប្រាក់រៀល	3,003,396	12,089	-	-
	20,137,551	81,054	-	-
ខ. តាមកាលកំណត់				
ក្នុងរយៈពេល 1ខែ	156,185	629	-	-
> 1 ទៅ 3ខែ	-	-	-	-
> 3 ទៅ 6ខែ	-	-	-	-
> 6 ទៅ 12ខែ	3,996,273	16,085	-	-
> 1 ទៅ 5ឆ្នាំ	15,985,093	64,340	-	-
> 5ឆ្នាំ	-	-	-	-
	20,137,551	81,054	-	-

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
គ. តាមនិវាសនដ្ឋាន				
និវាសនជន	20,137,551	81,054	-	-
អនិវាសនជន	-	-	-	-
	20,137,551	81,054	-	-
ឃ. តាមទំនាក់ទំនង				
សម្ព័ន្ធភាព (កំណត់សម្គាល់ 29.2)	399	2	-	-
មិនមែនសម្ព័ន្ធភាព	20,137,152	81,052	-	-
	20,137,551	81,054	-	-
ង. តាមអត្រាការប្រាក់ (ក្នុង១ឆ្នាំ)				
គណនីចរន្ត		0.00%		0.00%
ប្រាក់បញ្ញើមានកាលកំណត់		0.10% to 4.50%		0.00%

18. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	លំហូរសាច់ប្រាក់តាមកិច្ចសន្យា	ការប្រាក់មិនទាន់ទទួលស្គាល់	តម្លៃយោងសុទ្ធ	លំហូរសាច់ប្រាក់តាមកិច្ចសន្យា	ការប្រាក់មិនទាន់ទទួលស្គាល់	តម្លៃយោងសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កាលសារ						
ឆ្នាំទី 1	360,000	(122,332)	237,668	360,000	(32,996)	327,004
ឆ្នាំទី 2	360,000	(102,595)	257,405	270,000	(7,046)	262,954
ឆ្នាំទី 3	360,000	(81,219)	278,781	-	-	-
ឆ្នាំទី 4	360,000	(58,069)	301,931	-	-	-
ឆ្នាំទី 5	360,000	(32,996)	327,004	-	-	-
បន្ទាប់ពីឆ្នាំទី 5	270,000	(7,046)	262,954	-	-	-
	2,070,000	(404,257)	1,665,743	630,000	(40,042)	589,958
សមមូលជាលានរៀល(កំណត់សម្គាល់ ៣.៣)	8,332	(1,627)	6,705	2,574	(164)	2,410

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
បម្រែបម្រួលនៃបំណុលភតិសន្យា៖				
ថ្ងៃទី១ ខែមករា	589,958	2,410	891,889	3,672
ការកែប្រែភតិសន្យា	1,393,495	5,673	-	-
ចំណាយការប្រាក់	42,290	172	58,069	239
ការប្រាក់បានបង់	(42,290)	(172)	(58,069)	(239)
ចំណែកប្រាក់ដើមនៃភតិសន្យាបានបង់	(317,710)	(1,293)	(301,931)	(1,241)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(85)	-	(21)
នាថ្ងៃទី៣១ ខែធ្នូ	1,665,743	6,705	589,958	2,410

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ទឹកប្រាក់បានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖				
ចំណាយការប្រាក់លើបំណុលកតិសន្យា	42,290	172	58,069	239
កតិសន្យារយៈពេលខ្លី និងទ្រព្យសកម្មដែលមានតម្លៃទាប	9,770	40	9,449	39
	52,060	212	67,518	278
ទឹកប្រាក់បានទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖				
ការទូទាត់កតិសន្យាសរុប	360,000	1,480	360,000	1,480
កតិសន្យារយៈពេលខ្លី ឬទ្រព្យសកម្មដែលមានតម្លៃទាប	9,770	40	9,449	39
	369,770	1,520	369,449	1,519

19. សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ

ការផ្ទៀងផ្ទាត់សំវិធានធន ECL នៃខ្ទង់ក្រៅតារាងតុល្យការ (សូមមើល កំណត់សម្គាល់ 28.1) មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	4,970	20	588	2
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	(2,582)	(10)	4,382	18
ថ្ងៃទី៣១ ខែធ្នូ	2,388	10	4,970	20

20. ដើមទុន

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារបានទទួលការអនុម័តពីធនាគារជាតិ ស្តីពីការផ្ទេរភាគហ៊ុន 16% ពី អ្នកឧកញ៉ា លី យុនថៃ ទៅលោក Chen Cheng Ku តាមតម្លៃចារិក ហើយលក្ខន្តិកៈរបស់ធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ បានទទួលការអនុម័ត ដោយក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ និង អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

តម្លៃចារិកក្នុងមួយហ៊ុន ស្មើ 1,000 ដុល្លារអាមេរិក។ ភាគហ៊ុនចុះបញ្ជីទាំងអស់ចំនួន 100,000 ត្រូវបានបង់ប្រាក់ ពេញលេញ។ ដើមទុនចុះបញ្ជីជាប្រាក់ ដុល្លារអាមេរិក ត្រូវបានប្តូរជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,000 រៀល។

ព័ត៌មានលម្អិតនៃ រចនាសម្ព័ន្ធភាគហ៊ុនមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	% នៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុន	ទឹកប្រាក់ដុល្លារអាមេរិក	ទឹកប្រាក់លានរៀល (កំណត់សម្គាល់ ៣.៣)
1. អ្នកឧកញ៉ា លី យុនថៃ	35%	35,000	35,000,000	140,000
2. លោក Chen Cheng Ku	23%	23,000	23,000,000	92,000
3. លោក Chen Ching Feng	7%	7,000	7,000,000	28,000
4. លោក Huang Jui Cheng	7%	7,000	7,000,000	28,000
5. លោក Wei Chien Hua	7%	7,000	7,000,000	28,000
6. លោក Hsiao Ching Yang	7%	7,000	7,000,000	28,000
7. លោក Hsieh Chin Mu	7%	7,000	7,000,000	28,000
8. លោក Chien Kun Cheng	7%	7,000	7,000,000	28,000
	100%	100,000	100,000,000	400,000

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	% នៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុន	ទឹកប្រាក់ដុល្លារអាមេរិក	ទឹកប្រាក់លានរៀល (កំណត់សម្គាល់ ៣.៣)
1. អ្នកឧកញ៉ា លី យុនថៃ	51%	51,000	51,000,000	204,000
2. លោក Chen Cheng Ku	7%	7,000	7,000,000	28,000
3. លោក Chen Ching Feng	7%	7,000	7,000,000	28,000
4. លោក Huang Jui Cheng	7%	7,000	7,000,000	28,000
5. លោក Wei Chien Hua	7%	7,000	7,000,000	28,000
6. លោក Hsiao Ching Yang	7%	7,000	7,000,000	28,000
7. លោក Hsieh Chin Mu	7%	7,000	7,000,000	28,000
8. លោក Chien Kun Cheng	7%	7,000	7,000,000	28,000
	100%	100,000	100,000,000	400,000

21. ទុនបម្រុង

21.1. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងដើម្បីធានាថាធនាគារមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីគ្រប់គ្រាន់សម្រាប់សំវិធានធនស្របតាម ស.វ.ហ.អ.ក ១ និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានផ្ទេរប្រាក់ពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិដូចខាងក្រោម៖

	ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	ឥណទាន អតិថិជន	មូលបត្រ និយោគ	ខ្ទង់ក្រៅ តារាងតុល្យការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
សំវិធានធនគណនាតាម ធនាគារជាតិនៃកម្ពុជា	1,364,879	4,001,366	105,259	10,952	5,482,456
ដក៖ សំវិធានធនគណនាតាម ស.វ.ហ.អ.ក ១	820,216	378,960	130,649	2,388	1,332,213
ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)	544,663	3,622,406	-	8,564	4,175,633
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
សំវិធានធនគណនាតាម ធនាគារជាតិនៃកម្ពុជា	1,131,128	344,057	105,244	39,763	1,620,192
ដក៖ សំវិធានធនគណនាតាម ស.វ.ហ.អ.ក ១	681,593	214,608	131,134	4,970	1,032,305
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)	449,535	129,449	-	34,793	613,777
ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (ក - ខ)					3,561,856
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)					14,500

21.2. ទុនបម្រុងទូទៅ

អនុលោមតាមលក្ខន្តិកៈរបស់ធនាគារ ធនាគារបែងចែក 5% នៃប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ បន្ទាប់ពីកាត់ការខាតបង់កាលពីឆ្នាំមុនទៅក្នុងគណនីទុនបម្រុង ទូទៅ។ ការបែងចែកនេះ នឹងត្រូវបញ្ឈប់នៅពេលដែលសមតុល្យកើនឡើងដល់ 20% នៃដើមទុនបានបង់។

បម្រែបម្រួលនៃទុនបម្រុងទូទៅក្នុងអំឡុងពេលរាយការណ៍មានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែ មករា	-	-	-	-
ការផ្ទេរប្រាក់ចំណេញរក្សាទុក	237,000	948	-	-
ថ្ងៃទី៣១ ខែ ធ្នូ	237,000	948	-	-

22. ចំណូលការប្រាក់

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ឥណទានអតិថិជន	3,425,517	13,945	2,187,658	8,991
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	150,259	612	126,058	518
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	8,692,530	35,387	6,592,095	27,093
មូលបត្រវិនិយោគ	551,507	2,245	550,000	2,261
	12,819,813	52,189	9,455,811	38,863

23. ចំណាយការប្រាក់

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បញ្ញើរបស់អតិថិជន	266,669	1,086	132,776	545
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	144,202	587	-	-
បំណុលកតិសន្យា	42,290	172	58,069	239
	453,161	1,845	190,845	784

24. ខាតពីឱ្យទាញត្រឡប់មកវិញ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 10)	138,623	564	93,461	384
ឥណទានអតិថិជន (កំណត់សម្គាល់ 12)	164,352	669	163,212	671
ធាតុក្រៅតារាងតុល្យការ	(2,582)	(10)	4,382	18
មូលបត្រវិនិយោគ (កំណត់សម្គាល់ 13)	(485)	(2)	2,631	11
	299,908	1,221	263,686	1,084

25. ចំណាយបុគ្គលិក

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	1,252,219	5,098	995,165	4,090
កម្រៃក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់ 29.3)	379,500	1,545	360,000	1,480
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	200,251	815	152,460	626
ប្រាក់បំណាច់អតីតភាពការងារ	79,642	324	60,511	249
អត្ថប្រយោជន៍បុគ្គលិក	43,501	177	21,098	87
ចំណាយបណ្តុះបណ្តាលបុគ្គលិក	3,705	15	837	3
ផ្សេងៗ	41,615	170	66,719	274
	2,000,433	8,144	1,656,790	6,809

26. ចំណាយប្រតិបត្តិការផ្សេងៗ

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ចំណាយជួសជុល និងថែទាំ	243,601	992	52,668	216
ចំណាយពន្ធផ្សេងៗ	197,337	803	174,714	718
ចំណាយលើការជួល និងទឹកភ្លើង	138,435	564	186,931	768
ចំណាយវិជ្ជាជីវៈ (*)	129,751	528	94,062	387
ចំណាយទីផ្សារ	93,120	379	81,479	335
ចំណាយការចុះបញ្ជី	93,010	379	1,230	5
កម្រៃអាជ្ញាបណ្ណ	76,531	312	65,842	271
ចំណាយទំនាក់ទំនង	50,249	205	40,218	165
ចំណាយធ្វើដំណើរ និងកម្សាន្ត	42,448	173	41,833	172
ចំណាយសម្ភារការិយាល័យ	23,784	97	26,722	110
ផ្សេងៗ	61,208	248	75,323	310
	1,149,474	4,680	841,022	3,457

(*) ចំណាយវិជ្ជាជីវៈរួមមានចំណាយលើសវនកម្មទៅសវនករដែលត្រូវបង់ចំនួន 41,800 ដុល្លារអាមេរិក រួមបញ្ចូលអាករលើតម្លៃបន្ថែមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (ឆ្នាំ 2023: 38,500 ដុល្លារអាមេរិក រួមបញ្ចូលអាករលើតម្លៃបន្ថែម) ។

27. ពន្ធលើប្រាក់ចំណេញ

អនុលោមតាមបទប្បញ្ញត្តិពន្ធដារកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធ 20% នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃផលរបប្រចាំឆ្នាំ តាមចំនួនមួយណាដែលច្រើនជាង។

27.1. ចំណាយពន្ធលើប្រាក់ចំណេញ

	ឆ្នាំ2024		ឆ្នាំ2023	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,149,265	4,679	1,254,082	5,154
សំវិធានធនខ្វះសម្រាប់ការិយបរិច្ឆេទមុន	11,378	46	12,723	52
	1,160,643	4,725	1,266,805	5,206
ពន្ធពន្យារ	587,369	2,391	9,371	39
	1,748,012	7,116	1,276,176	5,245

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញក្នុងរបាយការណ៍ចំណេញ ឬខាតមានបង្ហាញដូចខាងក្រោម៖

	ឆ្នាំ2024			ឆ្នាំ2023		
	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់ចំណេញមុនបង់ពន្ធ		8,375,060	34,094		6,000,674	24,664
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ	20	1,675,012	6,819	20	1,200,135	4,933
ចំណាយមិនអាចកាត់កងបាន	1	61,622	251	1	63,318	260
សំវិធានធនខ្វះសម្រាប់ការិយបរិច្ឆេទមុន	-	11,378	46	-	12,723	52
ចំណាយពន្ធលើប្រាក់ចំណេញ	21	1,748,012	7,116	21	1,276,176	5,245

27.2. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

បម្រែបម្រួលនៃបំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ2024		ឆ្នាំ2023	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី1 ខែមករា	1,168,655	4,774	522,896	2,153
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,149,265	4,679	1,254,082	5,154
សំវិធានធនខ្វះសម្រាប់ការិយបរិច្ឆេទមុន	11,378	46	12,723	52
ពន្ធលើប្រាក់ចំណេញបានបង់	(1,294,606)	(5,270)	(621,046)	(2,552)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(64)	-	(33)
ថ្ងៃទី31 ខែធ្នូ	1,034,692	4,165	1,168,655	4,774

27.3. ពន្ធពន្យារជាបំណុល/ទ្រព្យសកម្ម - សុទ្ធ

បម្រែបម្រួលនៃពន្ធពន្យារជាបំណុល/ទ្រព្យសកម្មសុទ្ធក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	150,034	613	159,405	656
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(587,369)	(2,391)	(9,371)	(39)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	18	-	(4)
ថ្ងៃទី៣១ ខែធ្នូ	(437,335)	(1,760)	150,034	613

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល មានធាតុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ពន្ធពន្យារជាទ្រព្យសកម្ម				
បំណុលកតិសន្យា	333,149	1,341	117,992	482
ចំណូលដែលមិនទាន់ទទួលស្គាល់	65,281	263	35,365	144
ការខាតបង់លើឱនភាពនៃតម្លៃ	-	-	206,461	843
	398,430	1,604	359,818	1,469
ពន្ធពន្យារជាបំណុល				
ការខាតបង់លើឱនភាពនៃតម្លៃ	(381,072)	(1,534)	-	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(324,887)	(1,308)	(106,884)	(436)
លែស	(79,538)	(320)	(88,471)	(361)
ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណ មិនទាន់កើតឡើងជាក់ស្តែង	(50,268)	(202)	(14,429)	(59)
	(835,765)	(3,364)	(209,784)	(856)
	(437,335)	(1,760)	150,034	613

27.4. យថាភាពពន្ធ

ធនាគារវាយតម្លៃភាពពន្ធដែលបានបង្កើតឡើងដោយផ្អែកលើច្បាប់និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តនៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធជាក់លាក់មួយចំនួន តម្រូវឱ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ធនាគារនិងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាធនាគារប្តេជ្ញាអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តីការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទៅតាមករណ៍ជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

28. កិច្ចសន្យា

28.1. កិច្ចសន្យាផ្តល់ឥណទាន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
កិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់	1,095,217	4,408	3,976,285	16,243
ដក៖ សំវិធានធន ECL (កំណត់សម្គាល់ 19)	(2,388)	(10)	(4,970)	(20)
ទឹកប្រាក់សុទ្ធ	1,092,829	4,398	3,971,315	16,223

28.2. កិច្ចសន្យាកតិសន្យាប្រតិបត្តិ

កិច្ចសន្យាកតិសន្យាប្រតិបត្តិមកពីកតិសន្យារយៈពេលខ្លីនិងកតិសន្យាដែលមានតម្លៃទាបដែលត្រូវបានលើកលែងពីការទទួលស្គាល់បំណុលកតិសន្យាគឺមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះកិច្ចសន្យាកតិសន្យាគឺមិនត្រូវបានបង្ហាញទេ។

28.3. កិច្ចសន្យាដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ការទិញទ្រព្យសកម្មអរូបី	224,516	904	248,270	1,014

29. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ធនាគារ មានភាគទុនិកជាប្រវត្តបុគ្គល (ដូចមានក្នុង កំណត់សម្គាល់ 20)។

29.1. បញ្ជីឈ្មោះសម្ព័ន្ធព្យាបាល

ប្រវត្តបុគ្គល	ភាគទុនិក ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ (រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធរបស់ពួកគេ)។
ក្រុមហ៊ុនពាក់ព័ន្ធ	រួមមានអង្គភាពដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគទុនិក និងក្រុមប្រឹក្សាភិបាល។
អ្នកគ្រប់គ្រងសំខាន់ៗ	សំដៅបុគ្គលទាំងឡាយណា ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការធ្វើផែនការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ រួមមានអភិបាលទាំងអស់របស់ធនាគារ នាយកប្រតិបត្តិនាយកប្រតិបត្តិរង និងបុគ្គលិកទទួលបន្ទុកប្រចាំនាយកដ្ឋានរបស់ធនាគារ(រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធរបស់ពួកគេ)។

29.2. សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ក្រុមហ៊ុនពាក់ព័ន្ធ	ភាគទុនិក និងអភិបាល	គណៈគ្រប់គ្រងសំខាន់ៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
ឥណទានអតិថិជន (*)	6,383,145	-	441,566	6,824,711	27,469
ចំណាយបង់មុន	13,270	-	-	13,270	54
ប្រាក់កក់លើការជួល	-	30,000	-	30,000	121
ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារផ្សេងៗ (*) (កំណត់សម្គាល់ 17)	20,195,291	51,594,064	7,326	71,796,681	288,983
បំណុលកតិសន្យា (កំណត់សម្គាល់ 18)	-	1,665,743	-	1,665,743	6,705
បំណុលផ្សេងៗ	167,811	-	-	167,811	675
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ឥណទានអតិថិជន (*)	-	-	410,282	410,282	1,676
ចំណាយបង់មុន	30,736	-	-	30,736	127
ប្រាក់កក់លើការជួល	-	30,000	-	30,000	123
ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារផ្សេងៗ (*) (កំណត់សម្គាល់ 17)	19,584,374	13,545,917	5,463	33,135,754	135,360
បំណុលកតិសន្យា (កំណត់សម្គាល់ 18)	-	589,958	-	589,958	2,410
បំណុលផ្សេងៗ	111,874	-	-	111,874	457

(*) សមតុល្យនេះ ជាប្រាក់ដើម និងការប្រាក់បង្គរនៃសមតុល្យឥណទាន និងប្រាក់បញ្ញើជាមួយសម្ព័ន្ធព្យាបាល។

29.3. ប្រតិបត្តិការជាមួយសម្ព័ន្ធហ្មាតិ

	ក្រុមហ៊ុនពាក់ព័ន្ធ	ភាគទុនិក និងអភិបាល	គណៈគ្រប់គ្រងសំខាន់ៗ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ឆ្នាំ២០២៤					
ចំណូលការប្រាក់	331,799	-	26,767	358,566	1,460
ចំណាយ ការប្រាក់	19,952	135,346	19	155,317	632
លាភការ	-	379,500	716,685	1,096,185	4,462
ចំណាយមូលធន	13,970	-	-	13,970	57
ចំណាយធានារ៉ាប់រង	24,563	-	-	24,563	99
ចំណាយផ្សេងៗ	151,338	-	-	151,338	616
ការទូទាត់ភតិសន្យា	-	360,000	-	360,000	1,465
ឆ្នាំ២០២៣					
ចំណូលការប្រាក់	-	-	21,016	21,016	87
ចំណាយការប្រាក់	16,478	84,109	7	100,594	414
លាភការ	-	360,000	562,687	922,687	3,792
ចំណាយមូលធន	7,321	-	-	7,321	30
ចំណាយធានារ៉ាប់រង	24,334	-	-	24,334	100
ចំណាយផ្សេងៗ	176,407	-	-	176,407	725
ការទូទាត់ភតិសន្យា	-	360,000	-	360,000	1,480

30. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងគោលបំណងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
សាច់ប្រាក់ក្នុងដៃ	3,444,704	13,865	4,141,288	16,917
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	22,694,476	91,345	28,954,354	118,279
ប្រាក់បញ្ញើប្រាក់នៅធនាគារផ្សេងៗ (*)	4,031,479	16,227	10,542,641	43,067
	30,170,659	121,437	43,638,283	178,263

(*) ពុំមានប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលវេលាដំបូងតិចជាង ឬស្មើ ៣ខែឡើយនៅក្នុងប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ឆ្នាំ២០២៣៖ 3,958,384 ដុល្លារអាមេរិក) ។

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារ បានរួមបញ្ចូលការគ្រប់គ្រងហានិភ័យផ្នែកមួយនៃអាជីវកម្មប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឲ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួម តាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវលទ្ធផលឯករាជ្យរួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ លទ្ធផលទាំងនេះជួយជម្រុញឲ្យផ្នែកអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃហានិភ័យធៀប នឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឲ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- ✓ កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ✓ ធានាថាសកម្មភាពទទួលយកហានិភ័យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យហើយស្ថានភាពនៃបណ្តុំហានិភ័យគឺស្ថិតក្នុងកម្រិត ហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- ✓ បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលវាស់វែងតាមរំលស់ថ្លៃដើម ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	3,444,704	13,865	4,141,288	16,917
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	29,607,598	119,171	28,954,354	118,279
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	135,667,708	546,063	112,431,199	459,281
ប្រាក់តម្កល់តាមច្បាប់នៅ ធនាគារជាតិនៃកម្ពុជា	21,378,261	86,048	18,400,734	75,167
ឥណទានអតិថិជន	74,889,622	301,431	27,795,985	113,547
មូលបត្រវិនិយោគ	10,395,241	41,841	10,393,250	42,456
ទ្រព្យសកម្មផ្សេងៗ	31,400	126	31,400	128
	275,414,534	1,108,545	202,148,210	825,775

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	142,697,022	574,356	96,701,692	395,026
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	20,137,551	81,054	-	-
បំណុលផ្សេងៗ	312,643	1,258	274,885	1,124
បំណុលកតិសន្យា	1,665,743	6,705	589,958	2,410
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	2,388	10	4,970	20
	164,815,347	663,383	97,571,505	398,580

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

• **ហានិភ័យឥណទាន**

• **ហានិភ័យទីផ្សារ**

• **ហានិភ័យសន្ទនីយភាព**

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានអំពីហានិភ័យនីមួយៗខាងលើ ដែលធនាគារប្រឈមមុខគោលដៅគោលនយោបាយ និងដំណើរការផ្សេងៗ សម្រាប់វាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

មុខងារ និងចរនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវលើការបង្កើត និងត្រួតពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ ធនាគារ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលធនាគារ ប្រឈម ដើម្បីកំណត់ទំហំហានិភ័យ និងការគ្រប់គ្រងហានិភ័យនោះឲ្យបានសមស្រប ហើយតាមដានហានិភ័យ និង ការវិវឌ្ឍនៃហានិភ័យ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរស្ថានភាពទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារបានបង្កើតស្តង់ដារ និងនីតិវិធីនៃការបណ្តុះបណ្តាល និងការគ្រប់គ្រង ដើម្បីអភិវឌ្ឍ និងពង្រឹងបរិបទប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបុគ្គលិកទាំងអស់ត្រូវយល់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបដែលគណៈគ្រប់គ្រងពិនិត្យពីអនុលោមភាពនៃគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខណ្ឌគ្រប់គ្រងហានិភ័យទាំងអស់ដែលធនាគារប្រឈម។ គណៈកម្មាធិការសវនកម្មរបស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យកិច្ចការសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីហើយលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

31.1. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុប្រសិនបើអតិថិជនរបស់ធនាគារឬភាគីដៃគូក្នុងទីផ្សារខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឲ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗកិច្ចសន្យាផ្តល់ឥណទាននិងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

ការវាស់វែង

ចំពោះឥណទានអតិថិជន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឲ្យប្រើប្រាស់គំរូ ដោយសារ ហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារលំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យ ឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការ មិនសងប្រាក់ទៅវិញទៅមករវាងបណ្តាញ។ ធនាគារ វាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាបនៃការខកខានសងប្រាក់ (PD) ទំហំនៃការខកខានមិន សងប្រាក់ (EAD) និងការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECL) តាមស្តង់ដារ ស.វ.ហ.អ.ក 9។

ប្រាក់បញ្ញើ នៅធនាគារជាតិនៃកម្ពុជា និងធនាគារ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវ បានតាមដានដើម្បីស្វែងរកឱនភាពនៃតម្លៃនៃឥណទាន។ ការវាស់វែងឱនភាពនៃតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុកដប់ពីរខែ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែង ឱនភាពនៃតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល។

សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថាគោលដៅរួមនៅក្នុងតំបន់នៃការផ្តល់ប្រាក់កម្ចីត្រូវបាន សម្រេចពេញលេញ ផលបត្រឥណទានមានភាពរឹងមាំ និងមានសុខភាពល្អ ហើយហានិភ័យឥណទានមានភាពចម្រុះល្អ។ ឯកសារគោលការណ៍ឥណទាន គោលការណ៍ប្រាក់កម្ចីត្រូវបានគោលការណ៍រុក្ខបញ្ជា និងដំណើរការអនុម័តឥណទានរួមទាំងប្រព័ន្ធវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារផ្ទាល់ និងនីតិវិធី ដែលបានអនុវត្តដើម្បីធានាការអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារបានបង្កើតគោលការណ៍ឥណទានដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាពហានិភ័យរបស់ធនាគារ។ ការបន្ថែមឥណទានត្រូវបានគ្រប់គ្រង ដោយកម្មវិធីឥណទាន ដែលកំណត់ផែនការសម្រាប់ផលិតផល ឬផលបត្រ ជាក់លាក់រួមមានគោលដៅទីផ្សារ លក្ខខណ្ឌឯកសារ និងនីតិវិធីដែលផលិតផល ឥណទាន នឹងត្រូវបានផ្តល់ជូន និងបានវាស់វែង។

ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទានត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានប្រចាំឆ្នាំ ហើយនៅក្នុង ព្រឹត្តិការណ៍នៃ (i) ការផ្លាស់ប្តូរលក្ខខណ្ឌ និងកាលកំណត់ឥណទាន រួមទាំងការពន្យារពេល (ii) ភាពមិនប្រក្រតីនៃការទូទាត់សង ឬភាពយឺតយ៉ាវ និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ។

ការគ្រប់គ្រងកម្រិតហានិភ័យ និងបន្ថយហានិភ័យ

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែល មានប្រសិទ្ធភាពបំផុតក្នុងចំណោម គោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រ៉ឺហ្វូហ្គារលើឥណទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំ ស្តីពីការ ទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃរ៉ឺហ្វូហ្គារ។ រ៉ឺហ្វូហ្គារសំខាន់ៗដើម្បីធានាឥណទានអតិថិជន មានដូចជា៖

- ✔ រ៉ឺហ្វូហ្គារជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន និងទ្រព្យសម្បត្តិអាជីវកម្ម (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- ✔ សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់។

(ក) ការប្រមូលផ្តុំហានិភ័យ

តារាងខាងក្រោម បង្ហាញពីការប្រឈមអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ នៅលើ តារាងតុល្យការ និងក្រៅតារាង តុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ។ ចំពោះទ្រព្យសកម្ម ក្នុងតារាងតុល្យការ ហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងរបស់ វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមា គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែល បានចេញផ្សាយ ត្រូវបានគេស្នើឲ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វូស៊ីលីធីឥណទាន ផ្តល់ឲ្យអតិថិជនដែលមិនទាន់បានប្រើប្រាស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	អតិបរមានៃការប្រឈមនឹងហានិភ័យឥណទាន		ការទទួលបានដាក់ទ្រព្យបញ្ចាំ ឬពង្រឹងឥណទាន			អតិបរមានៃការប្រឈមនឹងហានិភ័យឥណទាន		ការទទួលបានដាក់ទ្រព្យបញ្ចាំ ឬពង្រឹងឥណទាន		
			មានពេញលេញ	មានផ្នែកខ្លះ	គ្មាន			មានពេញលេញ	មានផ្នែកខ្លះ	គ្មាន
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	%	%	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	%	%	%
ខ្ទង់ក្នុងតារាងតុល្យការ										
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	29,607,598	119,171	-	-	100%	28,954,354	118,279	-	-	100%
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	135,667,708	546,063	-	-	100%	112,431,199	459,281	-	-	100%
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	21,378,261	86,048	-	-	100%	18,400,734	75,167	-	-	100%
ឥណទានអតិថិជន	74,889,622	301,431	100%	-	-	27,795,985	113,547	100%	-	-
មូលបត្រវិនិយោគ	10,395,241	41,841	-	-	100%	10,393,250	42,456	-	-	100%
ទ្រព្យសកម្មផ្សេងៗ	31,400	126	-	-	100%	31,400	128	-	-	100%
ខ្ទង់ក្រៅតារាងតុល្យការ										
កិច្ចសន្យាឥណទានដែលមិនទាន់បានប្រើប្រាស់	1,095,217	4,408	100%	-	-	3,976,285	16,243	100%	-	-
	273,065,047	1,099,088	28%	-	72%	201,983,207	825,101	15%	-	85%

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាស្រ័យលើការប៉ាន់ស្មាននៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និងឬការពង្រីកឥណទានផ្សេងៗទេ។ ហានិភ័យខាងលើគឺ ផ្អែកទៅលើតម្លៃយោងសុទ្ធ។

ប្រាក់បញ្ញើនៅធនាគារផ្សេងៗគឺបានធ្វើនៅធនាគារក្នុងស្រុកហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យត្រឹមត្រូវហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ខ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ធនាគារបានកំណត់ចំណាត់ថ្នាក់ឥណទាននីមួយៗដោយយោងតាមគុណភាពឥណទានរបស់ខ្លួន ដូចខាងក្រោម៖

ធម្មតា	ហ្វាស៊ីលីតឺមិនទាន់ទូទាត់ត្រូវបានទូទាត់ទាន់ពេលវេលាហើយមិនមានការសង្ស័យចំពោះការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងយ៉ាងមានស្ថិរភាពយោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា ហើយហ្វាស៊ីលីតឺមិនបង្ហាញនូវចំណុចខ្សោយណាមួយនៃសមត្ថភាពក្នុងការទូទាត់សងប្រាក់អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុរបស់ភាគីដែត្ថ។
ឃ្លាំមើល	ហ្វាស៊ីលីតឺនៅក្នុងចំណាត់ថ្នាក់នេះត្រូវបានការពារនាពេលបច្ចុប្បន្នហើយអាចនឹងមិនហួសកាលកំណត់សងប៉ុន្តែវាបានបង្ហាញនូវចំណុចខ្សោយដែលមានសក្តានុពល ដែលអាចមានផលប៉ះពាល់អវិជ្ជមានចំពោះការទូទាត់សងរបស់ភាគីដែត្ថក្នុងពេលអនាគត ប្រសិនបើធនាគារមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងមិនបានយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់។ ចំណុចខ្សោយរួមបញ្ចូលនូវកត្តានានា ប៉ុន្តែមិនកម្រិតត្រឹមតែនិន្នាការនៃការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ភាគីដែត្ថឬការថយចុះនៃស្ថានភាពហិរញ្ញវត្ថុ និងលក្ខខណ្ឌ អវិជ្ជមានផ្នែកសេដ្ឋកិច្ច និងទីផ្សារ ដែលកត្តាទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់ការបង្កើតប្រាក់ចំណេញ និងសមត្ថភាព ក្នុងការទូទាត់សងនាពេលអនាគត ឬលក្ខខណ្ឌដែលធ្វើឲ្យតម្លៃទ្រព្យបញ្ចាំមានការថយចុះ។ ចំណាត់ថ្នាក់នេះមានមូលដ្ឋានសមស្របផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់និងមិនគួរត្រូវបានប្រើជាការសម្របសម្រួលរវាងចំណាត់ថ្នាក់ធម្មតា និងចំណាត់ថ្នាក់ក្រោមស្តង់ដារទេ។
ក្រោមស្តង់ដារ	ហ្វាស៊ីលីតឺមួយដែលត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់នេះបង្ហាញនូវចំណុចខ្សោយគួរឲ្យកត់សម្គាល់ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការទូទាត់សងប្រាក់របស់ភាគីដែត្ថ។ ជាមូលដ្ឋានប្រភពសំខាន់នៃការទូទាត់សងប្រាក់មិនមានភាពគ្រប់គ្រាន់ដើម្បីសងបំណុលដោយមិនគិតដល់ប្រភពប្រាក់ចំណូលបន្ទាប់ ដូចជាការលក់ទ្រព្យបញ្ចាំចេញជាដើម។

សង្ស័យ ហ្វាស៊ីលីធីមួយត្រូវបានចាត់ថ្នាក់ក្នុងប្រភេទនេះបង្ហាញពីចំណុចខ្សោយធ្ងន់ធ្ងរជាងហ្វាស៊ីលីធីដែលបានចាត់ថ្នាក់ក្នុងប្រភេទ “ក្រោមស្តង់ដារ” ដែលការប្រមូលប្រាក់ទាំងស្រុងតាមមូលដ្ឋាននៃកត្តាដែលមានស្រាប់លក្ខខណ្ឌឬតម្លៃវត្ថុបញ្ចាំគឺមានភាពមន្ទិលសង្ស័យ ឬមិនអាចធ្វើទៅបាន។ លទ្ធភាពនៃការខាតបង់គឺមានកម្រិតខ្ពស់ ទោះបីជាចំនួនជាក់ស្តែងនៅតែមិនទាន់កំណត់បាននាពេលបច្ចុប្បន្ននៅឡើយ។

ខាតបង់ ហ្វាស៊ីលីធីមួយត្រូវបានចាត់ថ្នាក់ថា “ខាតបង់” នៅពេលដែលវាមិនអាចប្រមូលមកវិញបាន ហើយការប្រមូលប្រាក់អាចទារមកវិញបានតិចតួច ឬមិនអាចទារបានសោះពីកាតី ដៃគូ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់កាតីដៃគូដែលត្រូវបានកំណត់ថាមានតម្លៃ ស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

អធិបតេយ្យ សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬរដ្ឋាភិបាលឬត្រូវបានធានាដោយធនាគារជាតិនៃកម្ពុជា ឬរដ្ឋាភិបាល ។

ចំណាត់ថ្នាក់វិនិយោគ សំដៅដល់គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយ មានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណ មានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។

មិនមានចំណាត់ថ្នាក់វិនិយោគ សំដៅដល់គុណភាពឥណទានកម្រិតទាប នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។

មិនមានចំណាត់ថ្នាក់ សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។

ឱនភាពនៃតម្លៃឥណទាន សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ។

ការទទួលស្គាល់ ECL

ធនាគារអនុវត្តវិធីសាស្ត្របីដំណាក់កាល គឺផ្អែកទៅលើបម្រែបម្រួលគុណភាពឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

វិធីសាស្ត្របីដំណាក់កាល	ដំណាក់កាលទី១ ឥណទានដំណើរការ	ដំណាក់កាលទី២ ឥណទានមិនសូវដំណើរការ	ដំណាក់កាលទី៣ ឥណទានមិនដំណើរការ
ការទទួលស្គាល់ ECL	ECL ដប់ពីរខែ	ECL ពេញមួយអាយុកាល	
លក្ខណៈវិនិច្ឆ័យ	មិនមានកំណើន ហានិភ័យឥណទានជាសារវន្ត	មានកំណើន ហានិភ័យឥណទានជាសារវន្ត	ទ្រព្យសកម្មមាន ឱនភាពនៃតម្លៃឥណទាន
ការគណនាមូលដ្ឋាននៃប្រាក់ចំណេញ	លើតម្លៃយោងដុល		លើតម្លៃយោងសុទ្ធ

ធនាគារវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមានការបែងចែកអតិថិជនជាបីដំណាក់កាល ផ្សេងគ្នា យោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយការវាយតម្លៃហានិភ័យឥណទាន។ ECL ដប់ពីរខែនឹងត្រូវបានគណនា សម្រាប់ដំណាក់កាលទី១ ខណៈពេលដែល ECL ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទាន នៃគណនីនីមួយៗ ធៀបនឹងកម្រិតហានិភ័យនាកាលបរិច្ឆេទដំបូង។

ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីការសង្ខេបអំពីស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	DPD		សញ្ញាណពីការមិនសងប្រាក់
			ហួស៊ីលីពីរយៈពេលខ្លី (1ឆ្នាំឬតិចជាង)	ហួស៊ីលីពីរយៈពេលវែង (លើសពី 1ឆ្នាំ)	
1	មិនមានកំណើនហានិភ័យឥណទានជាសារវន្ត	ធម្មតា	$0 \leq \text{DPD} \leq 14$	$0 \leq \text{DPD} \leq 29$	ដំណើរការ
2	មានកំណើនហានិភ័យឥណទានជាសារវន្ត	ឃ្លាំមើល	$15 \leq \text{DPD} \leq 30$	$30 \leq \text{DPD} \leq 89$	មិនសូវដំណើរការ
3	ទ្រព្យសកម្មមានការថយចុះតម្លៃឥណទាន	ក្រោមស្តង់ដារ	$31 \leq \text{DPD} \leq 60$	$90 \leq \text{DPD} \leq 179$	មិនដំណើរការ
		សង្ស័យ	$61 \leq \text{DPD} \leq 90$	$180 \leq \text{DPD} \leq 359$	
		ខាតបង់	$\text{DPD} \geq 91$	$\text{DPD} \geq 360$	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (DPD) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យកំណត់ដំណាក់កាល។ ធនាគារក៏បានបញ្ចូលផងដែរនូវការដាក់ពិន្ទុឥណទាន ឬសមាសធាតុនាពេលអនាគត នៅពេលដែលព័ត៌មាននោះមានភាពរួចរាល់ សម្រាប់ដាក់បញ្ចូល។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះពីចំណុច ឬច្រើនជាងនេះ ធៀបនឹងកម្រិតហានិភ័យឥណទាននាពេលដំបូងនោះគណនីនោះ ត្រូវបានចាត់ថ្នាក់ក្រោមដំណាក់កាលទី2។

ការបញ្ចូលនូវព័ត៌មាននាពេលអនាគត

ធនាគារបានបញ្ចូលនូវព័ត៌មាននាពេលអនាគតទៅក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍មានកំណើនជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង និងការវាស់វែង ECL របស់ខ្លួន។

ព័ត៌មានពីប្រភពខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យផ្នែកសេដ្ឋកិច្ច និងការព្យាករដែលត្រូវបានចេញផ្សាយដោយអង្គភាពនានារបស់រដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអង្គការអន្តរជាតិផ្សេងៗដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិនិងវិស័យឯកជនដែលបានជ្រើសរើសក៏ដូចជាអ្នកព្យាករណ៍ដែលមានវិជ្ជាជីវៈជាដើម។

ធនាគារ បានកំណត់ និងបានចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់សំណុំនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុយោងទៅតាមប្រទេសនីមួយៗនិងតាមរយៈការប្រើប្រាស់ការវិភាគទិន្នន័យក្នុងគ្រាកន្លងមកបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ចនិងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	23,837	-	-	23,837	66,411	-	-	66,411
មិនមានចំណាត់ថ្នាក់	136,464,087	-	-	136,464,087	113,046,381	-	-	113,046,381
ឥណទានដែលមានឱនភាពនៃតម្លៃ	-	-	-	-	-	-	-	-
តម្លៃយោងដុល	136,487,924	-	-	136,487,924	113,112,792	-	-	113,112,792
សំវិធានធនលើ ECL	(820,216)	-	-	(820,216)	(681,593)	-	-	(681,593)
តម្លៃយោងសុទ្ធ	135,667,708	-	-	135,667,708	112,431,199	-	-	112,431,199
សមមូលជាលានរៀល(កំណត់សម្គាល់ 3.3)	546,063	-	-	546,063	459,281	-	-	459,281

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំណុំធនាគារអតិថិជន៖								
ធម្មតា	70,168,671	-	-	70,168,671	25,004,408	-	-	25,004,408
ឃ្លាំមើល	-	1,878,018	-	1,878,018	-	-	3,006,185	3,006,185
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
ខាតបង់	-	-	3,221,893	3,221,893	-	-	-	-
តម្លៃយោងដុល	70,168,671	1,878,018	3,221,893	75,268,582	25,004,408	-	3,006,185	28,010,593
សំវិធានធនលើ ECL	(170,090)	(46,991)	(161,879)	(378,960)	(63,322)	-	(151,286)	(214,608)
តម្លៃយោងសុទ្ធ	69,998,581	1,831,027	3,060,014	74,889,622	24,941,086	-	2,854,899	27,795,985
សមមូលជាលានរៀល(កំណត់សម្គាល់ 3.3)	281,744	7,370	12,317	301,431	101,884	-	11,662	113,547
មូលបត្រវិនិយោគ៖								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	10,525,890	-	-	10,525,890	10,524,384	-	-	10,524,384
ឥណទានដែលមានឱនភាពនៃតម្លៃ	-	-	-	-	-	-	-	-
តម្លៃយោងដុល	10,525,890	-	-	10,525,890	10,524,384	-	-	10,524,384
សំវិធានធនលើ ECL	(130,649)	-	-	(130,649)	(131,134)	-	-	(131,134)
តម្លៃយោងសុទ្ធ	10,395,241	-	-	10,395,241	10,393,250	-	-	10,393,250
សមមូលជាលានរៀល(កំណត់សម្គាល់ 3.3)	41,841	-	-	41,841	42,456	-	-	42,456
ខ្ទង់ក្រៅតារាងគុណ៖								
ធម្មតា	1,095,217	-	-	1,095,217	3,976,285	-	-	3,976,285
ឃ្លាំមើល	-	-	-	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
ខាតបង់	-	-	-	-	-	-	-	-
តម្លៃយោងដុល	1,095,217	-	-	1,095,217	3,976,285	-	-	3,976,285
សំវិធានធនលើ ECL	(2,388)	-	-	(2,388)	(4,970)	-	-	(4,970)
តម្លៃយោងសុទ្ធ	1,092,829	-	-	1,092,829	3,971,315	-	-	3,971,315
សមមូលជាលានរៀល(កំណត់សម្គាល់ 3.3)	4,398	-	-	4,398	16,223	-	-	16,223

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់ពីសមតុល្យដើមគ្រានៅសមតុល្យបង់គ្រាលើសំវិធានធនលើ ECL នៃ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ៖								
ថ្ងៃទី១ ខែមករា	681,593	-	-	681,593	588,132	-	-	588,132
ការឈប់ទទួលស្គាល់ក្នុងអំឡុងពេលបរិច្ឆេទ	(675,800)	-	-	(675,800)	(583,709)	-	-	(583,709)
ការវាស់វែងឡើងវិញលើសំវិធានធនសម្រាប់ការខាតបង់	(3,542)	-	-	(3,542)	1,320	-	-	1,320
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	817,965	-	-	817,965	675,850	-	-	675,850
ថ្ងៃទី៣១ ខែធ្នូ	820,216	-	-	820,216	681,593	-	-	681,593
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	3,301	-	-	3,301	2,784	-	-	2,784
គណនាអតិថិជន៖								
ថ្ងៃទី១ ខែមករា	63,322	-	151,286	214,608	51,396	-	-	51,396
ការឈប់ទទួលស្គាល់ក្នុងអំឡុងពេលបរិច្ឆេទ	(26,248)	-	-	(26,248)	(20,337)	-	-	(20,337)
ការផ្ទេររវាងដំណាក់កាល	-	-	-	-	(5,882)	-	5,882	-
ការវាស់វែងឡើងវិញលើសំវិធានធនសម្រាប់ការខាតបង់	4,697	-	10,593	15,290	(268)	-	145,404	145,136
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	128,319	46,991	-	175,310	38,413	-	-	38,413
ថ្ងៃទី៣១ ខែធ្នូ	170,090	46,991	161,879	378,960	63,322	-	151,286	214,608
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	684	189	652	1,525	259	-	618	877
មូលបត្រវិនិយោគ៖								
ថ្ងៃទី១ ខែមករា	131,134	-	-	131,134	128,503	-	-	128,503
ការវាស់វែងឡើងវិញលើសំវិធានធនសម្រាប់ការខាតបង់	(485)	-	-	(485)	2,631	-	-	2,631
ថ្ងៃទី៣១ ខែធ្នូ	130,649	-	-	130,649	131,134	-	-	131,134
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	526	-	-	526	536	-	-	536
ខ្ទង់រុក្ខជាតិក្នុងប្រាក់៖								
ថ្ងៃទី១ ខែមករា	4,970	-	-	4,970	588	-	-	588
ការឈប់ទទួលស្គាល់ក្នុងអំឡុងពេលបរិច្ឆេទ	(4,970)	-	-	(4,970)	(588)	-	-	(588)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	2,388	-	-	2,388	4,970	-	-	4,970
ថ្ងៃទី៣១ ខែធ្នូ	2,388	-	-	2,388	4,970	-	-	4,970
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	10	-	-	10	20	-	-	20

31.2. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាព បើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រង ហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេដោយសារធនាគារមិនមានការវិនិយោគឬរក្សាទុកការវិនិយោគដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(ខ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាការខាតបង់ប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើផលចំណេញពីការបណ្តាក់ទុន ការកំណត់តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះនៃចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតីត្រូវបានត្រួតពិនិត្យដោយរៀបរៀងទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ រួមទាំងគំរោងស្ថានភាពអត្រាការប្រាក់។ នៅក្នុងតារាងបានបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុដោយបានកំណត់តម្លៃឡើងវិញឬដល់កាលកំណត់សងដោយផ្អែកលើមូលដ្ឋានមួយណា។ សម្រាប់ឥណទានរំលស់ថេរការបង់ប្រាក់ប្រចាំកាលកំណត់ត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោមក្នុងកាលកំណត់ ឬរយៈពេលដែលបានរៀបចំឡើង។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះនឹងដល់កាលវិសាន និងមានអត្រាការប្រាក់ថេរ ដូច្នេះវាមានហានិភ័យអត្រាការប្រាក់ទាប។

	ក្នុង១ខែ	>1ខែ 3ខែ	>3ខែ 6ខែ	>6ខែ 12ខែ	>12ខែ 5ឆ្នាំ	លើសពី 5ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	3,444,704	3,444,704
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	-	100,356	6,812,766	-	-	22,694,476	29,607,598
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	9,321,209	36,706,339	27,634,194	61,937,538	-	-	68,428	135,667,708
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	11,378,261	21,378,261
ឥណទានអតិថិជន	1,002,261	589,425	6,994,721	6,029,391	37,208,808	23,065,016	-	74,889,622
មូលបត្រវិនិយោគ	519,363	-	-	-	9,875,878	-	-	10,395,241
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,400	31,400
	10,842,833	37,295,764	34,729,271	74,779,695	47,084,686	33,065,016	37,617,269	275,414,534
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	137,746,169	396,814	168,732	2,470,104	104,443	-	1,810,760	142,697,022
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	69,792	-	-	3,996,273	15,985,093	-	86,393	20,137,551
បំណុលផ្សេងៗ	-	-	-	-	-	-	312,643	312,643
បំណុលភតិសន្យា	19,089	38,562	58,813	121,204	1,165,121	262,954	-	1,665,743
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងគុណ្យការ	2,388	-	-	-	-	-	-	2,388
	137,837,438	435,376	227,545	6,587,581	17,254,657	262,954	2,209,796	164,815,347
គំរោងកាលវិសាននៃការប្រាក់ជាដុល្លារអាមេរិក	(126,994,605)	36,860,388	34,501,726	68,192,114	29,830,029	32,802,062	35,407,473	110,599,187
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	(511,153)	148,363	138,869	274,473	120,066	132,028	142,515	445,161

	ក្នុង១ខែ	>1ខែ 3ខែ	>3ខែ 6ខែ	>6ខែ 12ខែ	>12ខែ 5ឆ្នាំ	លើសពី 5ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,141,288	4,141,288
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	28,954,354	28,954,354
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	8,628,607	19,842,078	26,516,009	57,351,061	-	-	93,444	112,431,199
ប្រាក់កម្ចីល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	8,400,734	18,400,734
ឥណទានអតិថិជន	231,382	233,134	412,297	1,304,488	13,071,099	12,543,585	-	27,795,985
មូលបត្រវិនិយោគ	517,850	-	-	-	9,875,400	-	-	10,393,250
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,400	31,400
	9,377,839	20,075,212	26,928,306	58,655,549	22,946,499	22,543,585	41,621,220	202,148,210
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	95,847,936	223,123	-	233,005	-	-	397,628	96,701,692
បំណុលផ្សេងៗ	-	-	-	-	-	-	274,885	274,885
បំណុលកកស្ទះ	26,264	53,057	80,920	166,763	262,954	-	-	589,958
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	4,970	-	-	-	-	-	-	4,970
	95,879,170	276,180	80,920	399,768	262,954	-	672,513	97,571,505
តំលៃសុទ្ធកាលសន្ថវិភាគប្រាក់ជាដុល្លារអាមេរិក	(86,501,331)	19,799,032	26,847,386	58,255,781	22,683,545	22,543,585	40,948,707	104,576,705
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	(353,358)	80,879	109,672	237,975	92,662	92,091	167,274	427,195

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរទេ។ ដូចនេះ ពុំមានការវិភាគរំព្រេចដែលត្រូវបង្ហាញនោះឡើយ។

(គ) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រារូបិយប័ណ្ណបរទេស។ គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឲ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	សមមូលជាដុល្លារអាមេរិក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			សមមូលជាដុល្លារអាមេរិក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ៖						
សាច់ប្រាក់ក្នុងដៃ	3,183,939	260,765	3,444,704	3,899,716	241,572	4,141,288
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	21,362,794	8,244,804	29,607,598	27,548,577	1,405,777	28,954,354
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	134,183,011	1,484,697	135,667,708	109,098,486	3,332,713	112,431,199
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	21,100,000	278,261	21,378,261	18,200,000	200,734	18,400,734
ឥណទានអតិថិជន	63,917,109	10,972,513	74,889,622	24,270,830	3,525,155	27,795,985
មូលបត្រវិនិយោគ	10,395,241	-	10,395,241	10,393,250	-	10,393,250
ទ្រព្យសកម្មផ្សេងៗ	31,400	-	31,400	31,400	-	31,400
	254,173,494	21,241,040	275,414,534	193,442,259	8,705,951	202,148,210
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	142,030,161	666,861	142,697,022	96,677,136	24,556	96,701,692
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	17,134,155	3,003,396	20,137,551	-	-	-
បំណុលផ្សេងៗ	312,643	-	312,643	274,885	-	274,885
បំណុលកតិសន្យា	1,665,743	-	1,665,743	589,958	-	589,958
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	2,388	-	2,388	4,970	-	4,970
	161,145,090	3,670,257	164,815,347	97,546,949	24,556	97,571,505
គំណត់រូបិយប័ណ្ណជាដុល្លារអាមេរិក	93,028,404	17,570,783	110,599,187	95,895,310	8,681,395	104,576,705
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	374,440	70,722	445,162	391,732	35,463	427,195

ការវិភាគរំព្រាច

តារាងខាងក្រោមបង្ហាញពីរូបិយប័ណ្ណដែលធនាគារអាចប្រឈមនឹងហានិភ័យជាសារវន្តនៅចុងការិយបរិច្ឆេទរាយការណ៍ទៅលើគំណត់រូបិយប័ណ្ណ។ ការវិភាគនេះគឺជាការគណនាផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ទៅលើរបាយការណ៍ចំណេញឬខាតឬធាតុមូលធនផ្សេងៗ។ ដោយហេតុថាធនាគារមិនមានឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យរូបិយប័ណ្ណគិតត្រឹមការិយបរិច្ឆេទរាយការណ៍ដូចនេះពុំមានផលប៉ះពាល់ទៅលើតម្លៃសមស្របនៃកិច្ចសន្យាប្តូររូបិយប័ណ្ណ (Swap និង Forwards Contract) ក្នុងគោលបំណងការពារលំហូរសាច់ប្រាក់។ ពោលគឺ គ្មានផលប៉ះពាល់លើធាតុមូលធនផ្សេងៗទេ។

ទឹកប្រាក់អវិជ្ជមានក្នុងតារាងខាងក្រោមបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ធនាគារដែលអាចនឹងកើតឡើង ចំណែកឯទឹកប្រាក់វិជ្ជមាន បង្ហាញពីការកើនឡើងប្រាក់ចំណេញវិញ។

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	កើនឡើង 1%	ថយចុះ 1%	កើនឡើង 1%	ថយចុះ 1%
រូបិយប័ណ្ណប្រាក់រៀល៖ គិតជាដុល្លារអាមេរិក				
ផលប៉ះពាល់លើប្រាក់ចំណេញក្រោយគិតពន្ធ	(138,398)	141,014	(69,110)	70,314

31.3. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់ សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាន នៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ធនាគារមិនត្រូវបានប្រឈមមុខនឹងហានិភ័យសំខាន់ៗទាក់ទងនឹងសន្ទនីយភាពទេដោយសារធនាគារមិនមានបំណុលហិរញ្ញវត្ថុឲ្យកត់សម្គាល់ ហើយនៅតែមានអតិរេកសាច់ប្រាក់បានរក្សាទុកក្នុងធនាគារ។ បំណុលហិរញ្ញវត្ថុជាចម្បង គឺប្រាក់បញ្ញើរបស់អតិថិជនបង្គរ និងរបស់ធនាគារផ្សេងៗ ចំណាយបង្គរ និងការទូទាត់ផ្សេងៗទៀតដែលមានរយៈពេលខ្លី។

ធនាគារវាយតម្លៃសមត្ថភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ច ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពរបស់ធនាគារ។ ធនាគារបានរក្សាការគ្រប់គ្រងហានិភ័យសន្ទនីយភាព ពោលគឺសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការបម្រែបម្រួលដើមទុន និងដើម្បីបំពេញតម្រូវការចំណាយដើមទុន។

តារាងខាងក្រោមក៏បង្ហាញពីសមត្ថភាពទ្រព្យសកម្មនិងបំណុលតាមកាលវិសាលភាពរបស់ពួកវា។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្មនិងបំណុលនេះ អាចមានចំនួនខុសពីអ្វីដែលបានបង្ហាញក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជននិងរបស់ធនាគារផ្សេងៗ មិនត្រូវបានរំពឹងទុកថានឹងត្រូវដកក្លាមៗទាំងអស់ទេ។

	តម្លៃយោង	លំហូរចូល/ (ចេញ) ដុល	ក្នុង 1ខែ	>1ខែ 3ខែ	>3ខែ 6ខែ	>6ខែ 12ខែ	>1ខែ 5ឆ្នាំ	លើសពី 5ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី31 ខែធ្នូ ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	3,444,704	3,444,704	3,444,704	-	-	-	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	29,607,598	29,670,894	22,694,476	-	100,686	6,875,732	-	-
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	135,667,708	140,745,479	9,382,479	37,216,500	28,675,750	65,470,750	-	-
ឥណទានអតិថិជន	74,889,622	98,705,594	1,486,621	1,489,946	8,325,477	8,429,193	50,349,695	28,624,661
មូលបត្រវិនិយោគ	10,395,241	12,425,000	550,000	-	-	-	11,875,000	-
ទ្រព្យសកម្មផ្សេងៗ	31,400	31,400	-	-	-	-	31,400	-
	254,036,273	285,023,071	37,558,280	38,706,446	37,101,913	80,775,675	62,256,095	28,624,661
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	142,697,022	142,766,117	139,539,933	400,898	171,380	2,546,465	107,441	-
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	20,137,551	22,690,312	161,323	149,860	224,790	4,430,868	17,723,471	-
បំណុលផ្សេងៗ	312,643	312,643	312,643	-	-	-	-	-
បំណុលកតិសន្យា	1,665,743	2,070,000	30,000	60,000	90,000	180,000	1,440,000	270,000
	164,812,959	167,839,072	140,043,899	610,758	486,170	7,157,333	19,270,912	270,000
គំណត់សន្ទនីយភាព ជាដុល្លារអាមេរិក	89,223,314	117,183,999	(102,485,619)	38,095,688	36,615,743	73,618,342	42,985,183	28,354,661
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	359,124	471,666	(412,505)	153,335	147,378	296,314	173,015	114,128

	តម្លៃយោង	លំហូរចូល/ (ចេញ) រៀល	ក្នុង 1ខែ	>1ខែ 3ខែ	>3ខែ 6ខែ	>6ខែ 12ខែ	>12ខែ 5ឆ្នាំ	លើសពី 5ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	4,141,288	4,141,288	4,141,288	-	-	-	-	-
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	28,954,354	28,954,354	28,954,354	-	-	-	-	-
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	112,431,199	117,481,475	8,734,258	20,127,967	27,404,000	61,215,250	-	-
ឥណទានអតិថិជន	27,795,985	39,153,198	320,570	605,340	965,856	2,413,586	19,372,869	15,474,977
មូលបត្រវិនិយោគ	10,393,250	11,100,000	550,000	-	-	-	10,550,000	-
ទ្រព្យសកម្មផ្សេងៗ	31,400	31,400	-	-	-	-	31,400	-
	183,747,476	200,861,715	42,700,470	20,733,307	28,369,856	63,628,836	29,954,269	15,474,977
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	96,701,692	96,712,603	96,245,565	225,489	-	241,549	-	-
បំណុលផ្សេងៗ	274,885	274,885	274,885	-	-	-	-	-
បំណុលកកស្ទះ	589,958	630,000	30,000	60,000	90,000	180,000	270,000	-
	97,566,535	97,617,488	96,550,450	285,489	90,000	421,549	270,000	-
តំលាតសន្ទនីយភាព ជាដុល្លារអាមេរិក	86,180,941	103,244,227	53,849,980	20,447,818	28,279,856	63,207,287	29,684,269	15,474,977
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	352,049	421,752	(219,977)	83,529	115,523	258,202	121,260	63,215

31.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារ គោលប្រសិនបើអត្ថមានទីផ្សារគោលត្រូវយកទីផ្សារដែលមានគុណប្រយោជន៍បំផុតដែលធនាគារក្រោមការគ្រប់គ្រងនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញ នៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់និងអាចអង្កេតបានហើយអាចរកបានត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃ ទីផ្សារដែលបានដកស្រង់និងអាចអង្កេតបានមិនអាចប្រើប្រាស់បាននោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រនិងការសន្មតជាច្រើន ទាក់ទងទៅនឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មនិងបំណុលមិនមែនហិរញ្ញវត្ថុត្រូវបានដកចេញពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ CIFRS 7 ការលាតត្រដាង ព័ត៌មានឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងធនាគារបុត្រសម្ព័ន្ធ និងការ វិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ ផ្សេងៗ ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជនគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី គឺមិនមានលក្ខណៈ រំព្លោងជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះ កាត់ច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

ឥណទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់ តិចជាង 1ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ ១ឆ្នាំ ឬលើសពី ១ឆ្នាំតម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថា មានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរាយការណ៍។

ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និង របស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់តិចជាង 1ឆ្នាំមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់របស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់1ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្រប ប៉ាន់ស្មានដែលមិនមានបញ្ជាក់កាលកំណត់ ដែលរួមបញ្ចូល នូវប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វាដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

32. ការគ្រប់គ្រងដើមទុន

32.1. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនមានន័យទូលំទូលាយជាងពាក្យ“ដើមទុន”ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- ✔ អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា
- ✔ ការពារលទ្ធភាពបន្តនិរន្តរភាពរបស់ធនាគារដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិកនិងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- ✔ រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជ ដែលមានអាជ្ញាបណ្ណទាំងអស់ ត្រូវបំពេញនូវតម្រូវការដើមទុនអប្បបរមា និងអនុលោមតាមតម្រូវការសាធារណៈ សន្និធិយកាព និងតម្រូវការផ្សេងទៀត។

ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ7-018-068 ស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ។ យោងតាមមាត្រា ២២ នៃប្រកាសនេះ គ្រឹះស្ថានត្រូវអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងទ្រនាប់ដើមទុន យ៉ាងតិចឱ្យបាន 50% នៃទ្រនាប់ដើមទុនដែលត្រូវបន្ថែមឱ្យបានមុនថ្ងៃទី1 ខែមករា ឆ្នាំ2029 និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2020។

ព័ត៌មានស្តីពីការអនុវត្ត អត្រាទ្រនាប់ដើមទុន៖

លេខយោង	ការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ថ្ងៃចេញផ្សាយ	តម្រូវការលើអត្រាទ្រនាប់ដើមទុន	មានសុពលភាពរហូតដល់
ប្រកាសព័ត៌មានលេខ ធ13-020-002	ថ្ងៃទី17 ខែមីនា ឆ្នាំ2020	1.25%	ការជូនដំណឹងលើកក្រោយ
លិខិតលេខ ធ7-023-2621	ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023	1.25%	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024
លិខិតលេខ ធ7-024-1718	ថ្ងៃទី21 ខែសីហា ឆ្នាំ2024	1.25%	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

ព័ត៌មានស្តីពីការអនុវត្ត អត្រាទ្រនាប់ដើមទុនខោនដេស៊ីប្លឺខល៖

លេខយោង	ការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា ថ្ងៃចេញផ្សាយ	តម្រូវការលើអត្រាទ្រនាប់ដើមទុន ខោនដេស៊ីប្លឺខល	មានសុពលភាព រហូតដល់
សាកលលេខ ធ7-018-001	ថ្ងៃទី7 ខែមីនា ឆ្នាំ2018	0%	ការជូនដំណឹងលើកក្រោយ

តារាងខាងក្រោម សង្ខេបពីដើមទុនតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី 1		
ដើមទុន	100,000,000	100,000,000
បូក៖ ប្រាក់ចំណេញសុទ្ធដែលត្រូវបានធ្វើសវនកម្មរួចហើយសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុចុងក្រោយ	6,627,048	4,724,498
បូក៖ ប្រាក់ចំណេញរក្សាទុក/(ដក៖ ការខាតបង់)	5,905,942	1,188,343
ដក៖ ទ្រព្យសកម្មអរូបី	(1,258,076)	(1,258,726)
ដក៖ ឥណទានសម្ព័ន្ធព្រាតិ - ដុល	(6,824,711)	(410,282)
សរុបដើមទុនថ្នាក់ទី 1	104,450,203	104,243,833
ដើមទុនថ្នាក់ទី 2		
សំវិធានធនទូទៅ (*)	2,427,262	1,529,421
សរុបដើមទុនថ្នាក់ទី 2	2,427,262	1,529,421
សរុបដើមទុនតាមបទប្បញ្ញត្តិ	106,877,465	105,773,254
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	430,182	432,084

(*) នាថ្ងៃទី31ខែធ្នូឆ្នាំ2024សំវិធានធនឱនភាពនៃតម្លៃនៃការប្រាក់បង្គរត្រូវទទួលបានពីឥណទានចំណាត់ថ្នាក់ខាតបង់បានរាប់បញ្ចូលនៅក្នុងសំវិធានធនទូទៅ។ សំវិធានធននៃការប្រាក់បង្គរ ត្រូវបានអនុញ្ញាតឲ្យបូកចូលវិញដោយ ធនាគារជាតិស្របតាមលិខិតជូនដំណឹងលេខ ធ30-025-170 ចុះថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2025។ តម្រូវការនេះអនុវត្តចាប់ពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 និងអាចអនុវត្តរហូត ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025។

32.2. ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការនិងសកម្មភាពជាក់លាក់មួយចំណែកធំត្រូវបានជម្រុញដោយការធ្វើឲ្យល្អប្រសើរនៃផលចំណេញដែលទទួលបានពីដើមទុនបែងចែកនោះ។ ដើមទុន ដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។



ធនាគារកាណាឡិ អាល់ហ្វា ប.ក
ALPHA COMMERCIAL BANK PLC.
澳 法 商 业 银 行

ទំនាក់ទំនង

- ☎ +៨៥៥ ៦១ ៦៦៦ ៨១១ | +៨៥៥ ២៣ ៨៨ ៦៦ ៨៨
- 🌐 www.alphabank.com.kh
- 📍 អគារឌីហ្គេតវេយ៍ ជាន់ផ្ទាល់ដី និងទី៣៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

